



គណៈកម្មាធិការវិនិយោគ



របាយការណ៍ប្រចាំឆ្នាំ ២០១៣

មាតិកា

ប្រវត្តិ បេសកកម្ម ភារកិច្ចចម្បងរបស់គណៈអភិវឌ្ឍន៍ជនបទ វេលាចុង និងសេវា	១
អត្រាការប្រាក់ ប្រភពទុន កិច្ចសហប្រតិបត្តិការ	២
ចំណាប់អារម្មណ៍របស់ប្រធានអគ្គនាយក	៣
ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ	៥
រចនាសម្ព័ន្ធគ្រប់គ្រង គណៈអភិវឌ្ឍន៍ជនបទ	៦
អភិបាលកិច្ចសាមីកម្ម	៧
ក្រុមប្រឹក្សាភិបាល	៨
គណៈគ្រប់គ្រង	១១
គោលការណ៍ជ្រើសរើសបុគ្គលិក និងការអភិវឌ្ឍន៍អាជីព	១៤
ការអនុវត្តគម្រោង	១៦
វិធានប្រតិបត្តិការ	២១
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	២៣
តារាងគុណ្យការ	២៤
របាយការណ៍លទ្ធផល និងលទ្ធផលបង្ក	២៩
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៣០
របាយការណ៍លំហូរទឹកប្រាក់	៣១
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៣៣

ប្រវត្តិ ៖

ធនាគារអភិវឌ្ឍន៍ជនបទ (ធន.អ.ជ) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានៅ ឆ្នាំ១៩៩៨ ។ ធន.អ.ជ គឺជាសហគ្រាសសាធារណៈស្វ័យតំដែលត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ជាធនាគារឯកទេស ។

បេសកកម្ម ៖

ធនាគារអភិវឌ្ឍន៍ជនបទមានគោលដៅលើកស្ទួយការអភិវឌ្ឍន៍កសិកម្មជនបទ និង សេដ្ឋកិច្ចទូទៅ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរបស់ប្រជាជន។

ភារកិច្ចចម្បងរបស់ធនាគារអភិវឌ្ឍន៍ជនបទ ៖

- ផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ធនាគារឯកទេស សមាគម សហគមន៍ មីក្រូសហគ្រាស សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសកម្មភាពទ្រទ្រង់សេដ្ឋកិច្ចជនបទ ។
- ចរចាជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីទាក់ទាញហិរញ្ញប្បទានឥតសំណង និង ឥណទានសម្បទានសម្រាប់ពង្រីកសកម្មភាពរបស់ធនាគារ ។
- សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទាន ដើម្បីអនុវត្តគម្រោងក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងសេដ្ឋកិច្ចជនបទ។
- ជំរុញការបណ្តុះបណ្តាលផ្នែកជំនាញដល់បុគ្គលិកប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ។
- អនុវត្តគម្រោងឥណទានតាមសំណើរបស់ដៃគូអភិវឌ្ឍន៍ក្នុងកាលៈទេសៈដែល ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុពុំអាចអនុវត្តបាន ។
- ផ្តល់ឥណទានដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ពិសេសណាមួយរបស់រាជរដ្ឋាភិបាល ឬគម្រោងពិសេសផ្សេងៗទៀតដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ផលិតផល និងសេវា ៖

- ឥណទាន : ឥណទានរយៈពេលខ្លី រយៈពេលមធ្យម រយៈពេលវែង និង ឥណទានវិបារូបន៍ (Overdraft) ។
- ប្រាក់បញ្ញើ : ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ គណនីចរន្ត ។
- សេវាផ្សេងៗ : ការផ្ទេរប្រាក់ និងប្រតិបត្តិការអន្តរធនាគារ ។

អត្រាការប្រាក់

ការផ្តល់ហិរញ្ញប្បទាន ធន.អ.ជ អនុវត្តគោលការណ៍អត្រាការប្រាក់ទីផ្សារសេរី ។ ចំពោះទុនដែលទទួលបានពីដៃគូអភិវឌ្ឍន៍ ឬពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អត្រាការប្រាក់ត្រូវបានកំណត់ទៅតាមលក្ខខណ្ឌនិងកិច្ចព្រមព្រៀងរវាងដៃគូអភិវឌ្ឍន៍ ឬស្ថាប័នផ្តល់ប្រាក់កម្ចីជាមួយ ធន.អ.ជ ឬជាមួយរាជរដ្ឋាភិបាលនិងធន.អ.ជ ។

ប្រភពទុន

- ថវិការដ្ឋ (ដើមទុន ធន.អ.ជ) សម្រាប់គាំទ្រវិស័យមីក្រូហិរញ្ញវត្ថុជនបទ សមាគមសហគមន៍ និងសហគ្រាសខ្នាតតូចនិងមធ្យម ។
- ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា (មូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម) សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។
- ហិរញ្ញប្បទានឥតសំណងពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់អនុវត្តគម្រោងដំណាំកៅស៊ូលក្ខណៈគ្រួសារនៅខេត្តកំពង់ចាម។
- ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់អនុវត្តគម្រោងឥណទានជនបទ និងសញ្ញ័យ ។
- ឥណទានសម្បទានរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ។
- សហឥណទានពីធនាគារពាណិជ្ជកម្មមាន ធនាគារកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ជាដើម។
- ឥណទានពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) សម្រាប់អភិវឌ្ឍន៍វិស័យស្រូវ-អង្ករនៅកម្ពុជា ។
- ប្រាក់បញ្ញើ។

កិច្ចសហប្រតិបត្តិការ

ធន.អ.ជ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុជាតិនិងអន្តរជាតិមានជាអាទិ៍ ធនាគារពាណិជ្ជ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ធនាគារអភិវឌ្ឍន៍ចិន (CDB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ។ល ។

ធន.អ.ជ ជាសមាជិកសមាគមធនាគារកម្ពុជា (ABC) សមាជិកសមាគមឥណទានកសិកម្មនិងជនបទតំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ថាប័ន ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍តំបន់អាស៊ីប៉ាស៊ីហ្វិក (ADFIAP) ។ ធន.អ.ជ. ក៏មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ។

ចំណាប់អារម្មណ៍របស់ប្រធានអគ្គនាយក



ធនាគារអភិវឌ្ឍន៍ជនបទបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួនក្នុងការចូលរួមផ្តល់សេវាមីក្រូហិរញ្ញវត្ថុ បំណងធ្វើឲ្យប្រសើរឡើងនូវ កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ក្នុងនាមធនាគារបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រៅពីការប្រើប្រាស់ដើមទុនផ្ទាល់ក្នុងការផ្តល់ឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានសម្រាប់ដំណាំកៅស៊ូលក្ខណៈ គ្រួសារ សហគមន៍កសិករ សមាគមអភិវឌ្ឍន៍កសិកម្ម សហគ្រាស ខ្នាតតូចនិងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទក៏បានផ្តល់ឥណទានអនុគ្រោះដែលជាមូលនិធិ ទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មដល់សមាគមម៉ាស៊ីនកិនស្រូវ ទីផ្សារស្រូវ និងក្រុមហ៊ុនកែច្នៃ អង្ករទាំងឥណទានរយៈពេលខ្លីជាទុនបង្វិលសម្រាប់ប្រមូលទិញកសិផល ជាពិសេស ផលិតផល ស្រូវដើម្បីចូលរួមទប់ស្កាត់ការហូរចេញទៅក្រៅប្រទេសនារដូវប្រមូលផល បង្កើនការកែច្នៃក្នុង ស្រុក និងជំរុញការនាំចេញអង្ករ ព្រមទាំងឥណទានរយៈពេលវែងសម្រាប់វិនិយោគលើការពង្រីក និងទំនើបភារបន្លឺកម្មម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងាត់ និងម៉ាស៊ីនកែច្នៃអង្ករ ។ នេះគឺជាការ ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អទិភាពខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ដែលជាស្នូលនៃការលើកស្ទួយសេដ្ឋកិច្ចជនបទ ។ តាមរយៈនៃការអនុវត្តគម្រោង ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ បានផ្តល់លទ្ធភាពដល់អាជីវកររោងម៉ាស៊ីនកិនស្រូវ អាច ប្រកួតប្រជែងតម្លៃក្នុងការ ប្រមូលទិញស្រូវជាមួយប្រទេសជិតខាង រក្សាតម្លៃស្រូវមិនឲ្យប្រែប្រួលខ្លាំង បង្កើតបាននូវទីផ្សារស្រូវដែលធ្វើឲ្យកសិករមានទីផ្សារ ក្នុងការលក់ស្រូវជាមួយនិងតម្លៃច្បាស់លាស់ ហើយ រោងម៉ាស៊ីនកិនស្រូវក៏មានលទ្ធភាពក្នុងការសម្រិតសម្រាំងកែច្នៃអង្ករ សម្រាប់នាំចេញទៅក្រៅប្រទេស ដែលការនាំចេញអង្កររបស់កម្ពុជាទៅ កាន់ទីផ្សារបរទេសមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ភាពជោគជ័យនៃគម្រោងនេះក៏បានទាក់ទាញធនាគារពាណិជ្ជក្នុងស្រុកបង្កើនការផ្តល់ឥណទាន គាំទ្រដល់ វិស័យកសិកម្ម ។ មួយវិញទៀត បន្ទាប់ពី រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករធនាគារប្រទេសជាមិត្តមួយចំនួនក៏បានចាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហ ប្រតិបត្តិការឥណទានជាមួយធនាគារអភិវឌ្ឍន៍ជនបទសម្រាប់គាំទ្រ វិស័យស្រូវ-អង្ករនៅកម្ពុជាតាម រយៈនៃការផ្តល់ប្រាក់កម្ចីរយៈពេលវែង ។ ជាក់ស្តែងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) បានផ្តល់ឥណទានគាំទ្រវិស័យស្រូវអង្ករកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនូវទឹកប្រាក់ចំនួន ៨ លាន ដុល្លារអាមេរិករយៈពេល ១០ ឆ្នាំ ។ ធនាគារនីហាវណ-អាហាវណចិន (The Export-Import Bank of China) ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សម្រាប់គាំទ្រវិស័យកសិកម្ម និងវិស័យស្រូវ-អង្ករកម្ពុជាជាមួយធនាគារអភិវឌ្ឍន៍ជនបទរួចហើយដែរ ។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍតំបន់ដោយដែន ធនាគារអភិវឌ្ឍន៍ជនបទបានពង្រីកការផ្តល់ឥណទានដល់តំបន់ជនបទដោយដែនប៉ែកខាងលិចប្រទេស ក្នុងខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ស្រុកម៉ាឡៃ និងឃុំបន្ទាយធ្នា ស្រុកថ្មពួក ធ្វើឲ្យតំបន់ទាំងនោះក្លាយជាតំបន់អភិវឌ្ឍន៍កសិកម្ម មានទីផ្សារកសិផល មានឡសម្ងាត់ មាន ក្រុមហ៊ុនកែច្នៃនិងប្រមូលទិញកសិផលកាន់តែច្រើនឡើង ប្រជាពលរដ្ឋមានជីវភាពកាន់តែ ធូរធារពីមួយឆ្នាំទៅមួយឆ្នាំ ។ រីឯការផ្តល់ឥណទានដល់សហគមន៍គ្រួសារកងទ័ព នៅតំបន់ប្រាសាទព្រះវិហារបានចូលរួមជួយដោះស្រាយជីវភាពគ្រួសារកងទ័ព អាចធានាបាននូវការតាំងទីលំនៅយូរអង្វែង ពិសេសការរស់នៅជួបជុំគ្រួសារ ហើយក៏ជាការចូលរួមផ្គត់ផ្គង់ស្បៀងសម្រាប់កងទ័ពដែលកំពុងឈរជើងនៅតំបន់ប្រាសាទព្រះវិហារក្នុងបេសកកម្មការពារនូវ បូរណៈភាពទឹកដីផងដែរ ។ គម្រោងឥណទានគាំទ្រសហគមន៍កសិករនៅតំបន់ដោយដែន និង សហគមន៍គ្រួសារ

រកងទ័ពនៅតំបន់ប្រាសាទព្រះវិហាររបស់ធនាគារអភិវឌ្ឍន៍ជនបទ ទទួលបានជ័យលាភីពី សមាគមអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) នៅឆ្នាំ ២០១៣ ។


ផ្អែកតាមតម្រូវការចាំបាច់ ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅឆ្នាំ២០១០ ការផ្តល់ឥណទានសរុបមានចំនួន ៤៨ លានដុល្លារអាមេរិក ឆ្នាំ២០១១ មានចំនួន ៥៣,៥ លានដុល្លារអាមេរិក ឆ្នាំ២០១២ មានចំនួន ៧០,៥ លានដុល្លារ អាមេរិក ឆ្នាំ២០១៣ មានចំនួន ៨៥,៨ លានដុល្លារអាមេរិក ។

គិតត្រឹមឆ្នាំ២០១៣ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ឥណទានដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៤ ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុចំនួន ១៧ សមាគមម៉ាស៊ីនកិនស្រូវចំនួន ៨ ខេត្ត ដែលមាន សមាជិកជាម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៦៥ ទីផ្សារស្រូវចំនួន ៣ សហគ្រាសខ្នាតតូច និង មធ្យមចំនួន ៧១ សហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន ៤ សហគមន៍ និងប្រជាកសិករចំនួន ៤៥៥ គ្រួសារ ក្រោមគម្រោងដំណាំកៅស៊ូលក្ខណៈគ្រួសារនៅខេត្តកំពង់ចាម ។

បន្ទាប់ពីការសងត្រឡប់ពីអតិថិជនវិញ ចំនួនឥណទាន និងបុរេប្រទាននៅចុងការិយ បរិច្ឆេទមានចំនួន ៦១,៤៥ លានដុល្លារអាមេរិក ហើយទ្រព្យសកម្មសរុបបានកើនឡើងដល់ចំនួន ៧២,១៧ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ៧,៤៧% ធៀបនឹងឆ្នាំ២០១២ ។ ចំណូល សរុបមានចំនួន ៤,៤១ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ០,៨៤ លានដុល្លារអាមេរិក ។

គោលដៅរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺផ្ដោតជាសំខាន់លើការលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាជន ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ មិនផ្ដោតសំខាន់លើការធ្វើ ពាណិជ្ជកម្មឡើយ ។

ជំនួសឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមសំដែងនូវអំណរគុណជ្រាលជ្រៅចំពោះ រាជរដ្ឋា ភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសធនាគារជាតិនៃកម្ពុជាដែលតែងតែគាំទ្រ និង ផ្តល់នូវអនុសាសន៍កែលម្អដល់ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។



ស៊ុន គន្ធា
ប្រធានអគ្គនាយក



ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ


ខាងក្រោមនេះជាចំណុចសំខាន់ៗ នៃផ្នែកហិរញ្ញវត្ថុសំរាប់ស្ថានភាពបញ្ចប់កិច្ចបរិច្ឆេទត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១ ដល់ ២០១៣ ដែលត្រូវបានបង្ហាញជូនជាដុល្លារអាមេរិក:

អនុបាត និងសូចនាករ	២០១៣	២០១២	២០១១
លទ្ធផលប្រាក់ចំណេញ:			
ចំណូលដុល	៤,៤០៧,៩៦៤	៣,៨៧១,០៦២	២,១៩៥,៨៩៦
ចំណូលប្រតិបត្តិការមុនសំវិធានធន	២,០៧៥,៦០៥	១,៥០៧,១០៤	១,១០៧,៥២១
លទ្ធផលមុនបង់ពន្ធ	៨៤៣,៥៧៣	៦៩៨,០២៤	៩៨៤,១៦៩
លទ្ធផលក្រោយបង់ពន្ធ	៦៤៤,២៧០	៥០៤,២៤២	៧៦៩,៩៥០
ចំណុចសំខាន់ៗនៅក្នុងតារាងតុល្យការ:			
ទ្រព្យសកម្មសរុប	៧២,១៦៦,៩៥៥	៦៧,១៤៩,១៩៤	៥១,៥៣៩,២៦៤
ដើមទុន	២៦,០៤៨,១៦១	២៥,៥៣៤,៣៤៩	២៥,០៥៦,៩៤៤
កម្ចី និងបុរេប្រទានចំពោះអតិថិជន	៦១,៤៥០,០៩៦	៥៤,៦៦៤,៣១១	៣៤,០៣៨,៤៣៨
ប្រាក់បញ្ញើអតិថិជនមិនមែនជាធនាគារ	១,៥៤៨,០៥៨	១,២៧១,៨១០	១,៣១៦,៥៨៩
អនុបាតហិរញ្ញវត្ថុ:			
ផលចំណេញលើដើមទុន (Return on Equity)	២.៤៧%	១.៩៤%	៣.០៤%
ផលចំណេញលើទ្រព្យសកម្ម (Return on Assets)	០.៨៩%	០.៧៥%	១.៤៩%
អនុបាតចំណាយសរុបធៀបនឹងចំណូល	៨៥.៣៨%	៨៦.៩៧%	៦៤.៩៤%
ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	៥.៩៧%	១១.១៣%	៥.៧០%
អនុបាតសោធនភាព (Solvency ratio)	៤១.៩២%	៤៥.៦៣%	៧១.៨៨%
អនុបាតសាច់ប្រាក់ (Quick ratio)	២៩៤.៣៩%	៣៦៥.២១%	៦៥៥.៦១%



អង្គការអភិវឌ្ឍន៍ជនបទ

របាយការណ៍គ្រប់គ្រង អង្គការអភិវឌ្ឍន៍ជនបទ



អគ្គលក្ខណៈសាមីចក្ស

គោលការណ៍

ធនាគារអភិវឌ្ឍន៍ជនបទត្រូវបានគ្រប់គ្រងដោយផ្អែកទៅតាមច្បាប់ ដែលការទទួលខុសត្រូវបានបែងចែកដាច់ដោយឡែករវាងក្រុមប្រឹក្សាភិបាល និងប្រធានអគ្គនាយក ដែលគ្រប់គ្រងដឹកនាំនិងទទួលខុសត្រូវលើការងារប្រចាំថ្ងៃ មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងគណៈគ្រប់គ្រងប្រតិបត្តិក្រោមឱវាទប្រធានអគ្គនាយកដែលអនុវត្តដោយផ្ទាល់លើការតាមដាននិងទទួលខុសត្រូវនៃអាជីវកម្មរបស់ធនាគារ ។

ម្ចាស់ភាគហ៊ុន

ធនាគារអភិវឌ្ឍន៍ជនបទគឺជាសហគ្រាសសាធារណៈគ្រប់គ្រងដោយរដ្ឋ ដែលធ្វើ ប្រតិបត្តិការក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ធន.អ.ជ មានសមាជិកចំនួន ៧ រូប រួមទាំងសមាជិកស្វ័យប្រវត្តិដែល តំណាងឲ្យនិយោជិតធនាគារចំនួន ១ រូប ។ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល ក្រៅពី សមាជិកស្វ័យប្រវត្តិត្រូវបានតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់អាណត្តិរយៈពេល ៣ ឆ្នាំ ។ ក្រុមប្រឹក្សាភិបាលកំណត់ទិសដៅ និងត្រួតពិនិត្យរាល់ប្រតិបត្តិការរបស់ធនាគារស្រប ទៅតាមច្បាប់និងបញ្ញត្តិនៃការគ្រប់គ្រងទូទៅរបស់សហគ្រាសសាធារណៈនិងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ភារៈកិច្ចរបស់ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ មានដូចតទៅ៖

- សម្រេចគម្រោងអភិវឌ្ឍន៍ស្របតាមគោលដៅដែលកំណត់ដោយរាជរដ្ឋាភិបាល ។
- អនុម័តគម្រោងថវិកាប្រចាំឆ្នាំ លើចំណូល និងចំណាយ សម្រាប់ដំណើរការ ប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។
- អនុម័តរបាយការណ៍សកម្មភាព និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ ។
- ពិនិត្យនិងអនុម័តលើសំណើរបស់ប្រធានអគ្គនាយក នូវវេចនាសម្ព័ន្ធ និងបទបញ្ជា ផ្ទៃក្នុងរបស់ធនាគារអភិវឌ្ឍន៍ជនបទ ព្រមទាំងលក្ខន្តិកៈបុគ្គលិក កាំប្រាក់បៀវត្ស ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់បុគ្គលិកដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិទាំងឡាយជាធរមាន ហើយស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ ធនាគារ ។
- ពិនិត្យ និងអនុម័តលើកិច្ចសន្យាដែល ធនាគារអភិវឌ្ឍន៍ជនបទ ជាភាគីស្របតាមលក្ខខណ្ឌនិងបែបបទ ដែលមានចែងក្នុងបទបញ្ញត្តិជាធរមាន ។
- សំណើសុំការកែប្រែលក្ខន្តិកៈ ។
- ផ្ទេរអំណាចមួយចំនួនឱ្យប្រធានអគ្គនាយកដើម្បីអនុវត្តកិច្ចប្រតិបត្តិការឥណទាន។
- វាយតម្លៃជាទៀងទាត់ពេលវេលានូវសមិទ្ធផលដែលប្រគល់អោយធនាគារអភិវឌ្ឍន៍ជនបទ និងលើកវិធានការកែតម្រូវសម្រាប់អនុវត្ត ។
- ក្រុមប្រឹក្សាភិបាលមានសិទ្ធិអញ្ជើញប្រធានអគ្គនាយក ធ្វើសេចក្តីវាយការណ៍ក្នុងករណីពិសេសណាមួយ ។

ក្រុមប្រឹក្សាភិបាល

ឯកឧត្តម សុន គន្ធរ

ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម សុន គន្ធរ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី ជាអនុប្រធាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាប្រធានសភាមុខរបរនិង មីក្រូសហគ្រាសកម្ពុជា ជាអគ្គលេខាធិការនៃគណកម្មាធិការជាតិដម្រុញចលនា ភូមិមួយផលិតមួយ និងជាអនុប្រធាននៃក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្ម ជនបទ ។

នៅឆ្នាំ១៩៧៣ ឯកឧត្តមបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកល វិទ្យាល័យ ភ្នំពេញ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យនៅទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ១៩៧៦ ។ ឯកឧត្តមទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពីវិទ្យាស្ថាន Supérieur de Sciences Economiques et Commerciales (SSEC) ទីក្រុងប៉ារីស ប្រទេសបារាំង និងបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពី សាកលវិទ្យាល័យ Paris IVប្រទេសបារាំង នៅក្នុងឆ្នាំ ១៩៧៩ និងឆ្នាំ១៩៨៤ ។

ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៣ **ឯកឧត្តម សុន គន្ធរ** បានបម្រើការងារជានាយកផ្នែកសិក្សា និងឯកសារសេដ្ឋកិច្ច នៅធនាគារជាតិនៃកម្ពុជា និងជាអនុប្រធាននាយក ដ្ឋានគណនេយ្យ និងហិរញ្ញ វត្ថុនៅ Usitra France Services Group ទីក្រុងប៉ារីស ប្រទេសបារាំង ពីឆ្នាំ១៩៧៤ ហើយចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៤ ឯកឧត្តមបានធ្វើជាសវនករស ង្គហឥណទាន នៅប្រទេសបារាំង និងត្រូវបាន តម្លើងឋានៈជាអ្នកជំនាញផ្នែក ហិរញ្ញវត្ថុ ឆ្នាំ១៩៨៤-១៩៨៥ ។ ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ ឯកឧត្តម ត្រូវបានតែងតាំងជាអ្នក សម្របសម្រួលគំរោងដោយអង្គការ UNFAO at Office Special Relief Operation (OSRO) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩២ ឯកឧត្តមជាមន្ត្រីរបស់ អង្គការ UNFAO ទទួលបន្ទុកផ្នែកគម្រោងកសិកម្មនៅ Ivory Coast ។ ឯកឧត្តម ត្រូវបានតែង តាំងជាតំណាងរបស់អង្គការ UNFAO ប្រចាំនៅកម្ពុជាពីឆ្នាំ ១៩៩២ ដល់ឆ្នាំ១៩៩៤ ។

ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងទីស្តីការគណៈរដ្ឋមន្ត្រី)



ឯកឧត្តម **ហ៊ឹង ថូរ៉ាក់ស៊ី** ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តមបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកវិទ្យា សាស្ត្រសេដ្ឋកិច្ច ពីទីក្រុងមូស្ទូប្រទេសរុស្ស៊ី នៅឆ្នាំ១៩៩១ និងឆ្នាំ១៩៨៦ ។ ពីឆ្នាំ ១៩៩៩ ដល់ ២០០៤ ឯកឧត្តមត្រូវបានតែងតាំងជានាយក នៃក្រុមប្រឹក្សា វិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា នាយករង ពីឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ហើយឯកឧត្តមក៏ជានាយករងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ និងស្តារ ឡើងវិញនៃកម្ពុជា ផងដែរ ពីឆ្នាំ១៩៩៥ ដល់ ១៩៩៧ និងជាជំនួយការ នាយករង ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ១៩៩៥ ។

នៅខួរកាល័យទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមធ្លាប់ធ្វើជាជំនួយការរបស់ ឯកឧត្តមទេសរដ្ឋ មន្ត្រី គាត ឈុន និងពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ជាអនុប្រធាន នាយកដ្ឋាន ហើយឯកឧត្តមក៏ជាអ្នកវិភាគ សេដ្ឋកិច្ចផងដែរនៃនាយកដ្ឋានធនាគារ និងហិរញ្ញវត្ថុ ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨០ ឯកឧត្តមគឺជា គ្រូអប់រំ នៃគណកម្មាធិការ កណ្តាលព័ត៌មាន និងអប់រំ ។

លោក លី សាវុធ

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងក្រសួងអភិវឌ្ឍន៍ជនបទ)



លោក លី សាវុធ ជាមន្ត្រីជាន់ខ្ពស់ និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅ ឆ្នាំ២០០៨ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម នៅឆ្នាំ១៩៩១ ។លោកបានបញ្ចប់ សញ្ញាបត្រទុតិយភូមិន្ទនៅឆ្នាំ ១៩៧៤។

ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ លោកជាអនុប្រធានគ្រប់គ្រងនាយកដ្ឋាន រដ្ឋបាល និងបុគ្គលិក និងជាប្រធានការិយាល័យទំនាក់ទំនងសាធារណៈ ពីឆ្នាំ១៩៩៨ ហើយលោកក៏ជាអនុប្រធានផ្នែកបណ្តុះបណ្តាលផងដែរ ពីឆ្នាំ ១៩៨៧ ដល់

ឆ្នាំ១៩៩២។

លោក ហ៊ុល ចំរើន

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)



លោក ហ៊ុល ចំរើន មានទូនាទីជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានផ្នែកសិក្សា និងវិភាគគោលនយោបាយ អភិបាលកិច្ច នៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។

លោកបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ នៅឆ្នាំ ២០០៨ និងបញ្ចប់ថ្នាក់ អនុបណ្ឌិត ផ្នែកនីតិករណ៍ នៅឆ្នាំ២០០២ នៅសាកល វិទ្យាល័យ ប៉ារីស ១ ប៉ង់តេអុង សកបោន ប្រទេសបារាំង ។ នៅឆ្នាំ២០០០ លោកបានទទួលបរិញ្ញា បត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ លុយមីញ៉ែរ លីយ៉ុង ២ ប្រទេសបារាំង ។

ពីឆ្នាំ ២០០៨ ដល់ ២០១០ លោកបំរើការងារជាសមាជិកគណៈកម្មការបណ្ឌិតសភា អនុម័ត ពាក្យច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសាស្ត្រាចារ្យផ្នែកនីតិករណ៍ នៃសាកល វិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០ ។

នៅក្នុងកំឡុងឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ លោកមានបទពិសោធន៍ និងមុខងារជាច្រើន ដូចជា៖ អនុប្រធាននាយកដ្ឋាន នីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាអនុប្រធានផ្នែក សិក្សា និងវិភាគគោលនយោបាយ អភិបាលកិច្ច នៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ, ជាអ្នកសម្របសម្រួល និង បកប្រែសេចក្តីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌថ្មីក្នុងប្រព័ន្ធ ក្របខ័ណ្ឌនៃគំរោង ទ្រទ្រង់នីតិវដ្ត សហប្រតិបត្តិការបារាំង និងជាជំនួយការនៅសាលា ភូមិន្ទចៅក្រម ។ ក្រៅពីនេះ លោកក៏បាននិពន្ធ និងបោះពុម្ពផ្សាយសៀវភៅស្រាវជ្រាវស្តីពី មរតកយុត្តិធម៌ខ្មែរ និង នីតិការងារ ក្នុងឆ្នាំ ២០១០ និង ឆ្នាំ ២០០៥ ផងដែរ ។

លោក អ៊ូ សុផាន់ណារិទ្ធ

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងធនាគារពាណិជ្ជ)



លោក អ៊ូ សុផាន់ណារិទ្ធ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់នៃ ធនាគារ កាណា ឌីយ៉ា ភី អិល ស៊ី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន **Cana Securities Ltd.** (a subsidiary of **Canadia Bank Plc**) និងជាសមាជិក ក្រុមប្រឹក្សាភិបាលអង្គការ **Khmers HIV/AIDS NGOs Alliance (KHANA)** លោកបានទទួលសញ្ញា បត្រគណនេយ្យករជំនាញ **CPA and ACCA** នៅឆ្នាំ ២០០៦ និងបរិញ្ញាបត្រ **Business Administration** នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ ២០០០ ។

ពីឆ្នាំ ២០០០ដល់ឆ្នាំ ២០០៦ លោកបានបំរើ ការងារជា **Audit Supervisor at**

PricewaterhouseCoopers Cambodia Ltd.

លោក ជំទាវឧកញ៉ា តាន់ ផល្លី

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ)



លោកជំទាវឧកញ៉ា តាន់ ផល្លី ជាអគ្គនាយិកា ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ឥណទាន អភិវឌ្ឍន៍ប្រជាជន ។ លោក ជំទាវឧកញ៉ា បានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែក រដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ ចំរើនពហុ បច្ចេកវិទ្យា ឆ្នាំ ២០០៩ និងបានសិក្សា វគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅ ប្រទេសជាច្រើន ដូចជា៖ ភាសាអង់គ្លេស នៅមហាវិទ្យាល័យ ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ឆ្នាំ ២០០២


Basic Administration Course in Guiding នៅប្រទេសថៃ ឆ្នាំ ១៩៩៩ Association for Overseas Technical Scholarship នៅប្រទេសជប៉ុន ឆ្នាំ ១៩៩៨ ត្បូងថ្មមានតម្លៃ ឆ្នាំ ១៩៩១ នៅប្រទេសបារាំង និងទទួលបានវិញ្ញាបនបត្រជាច្រើនទៀត ។ ពីឆ្នាំ ១៩៧៩ ដល់ ២០០៧ លោកជំទាវឧកញ៉ាគឺជាអគ្គនាយិកា សុខា-ផល្លីតុលិតគ្រប និងជា ម្ចាស់ក្រុមហ៊ុន Dusit Gems & Jewelry (Cambodia & Los Angeles), Dusit Real State, Dusit commercial Import Export, Dusit Hotel & Restaurant and Dusit Travel Agency ។ លោកជំទាវឧកញ៉ា ក៏មានបទពិសោធន៍ជាច្រើនផងដែរជាមួយវិស័យ ឯកជន អង្គការ និង រដ្ឋាភិបាល ដូចជា៖ ប្រធានរដ្ឋបាល និងគណនេយ្យ ប្រធានគំរោង និងទីប្រឹក្សា ។ ក្រៅពីនេះ លោកជំទាវបានទទួលមេដាយជាច្រើនដែលជាស្នាដៃកសាងជាតិ ។

លោក ចាន់ សីហា

សមាជិកក្រុមប្រឹក្សាភិបាល (តំណាងបុគ្គលិក ធនាគារអភិវឌ្ឍន៍ជនបទ)



លោក ចាន់ សីហា ជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ។លោកបាន បញ្ចប់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅ ឆ្នាំ២០០៤ និងបរិញ្ញាបត្រធនាគារ ពីមហាវិទ្យាល័យធនាគារ ទីក្រុងហូជីមិញ ប្រទេស វៀតណាមនៅឆ្នាំ១៩៩១ ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ លោកបានបម្រើការងារ ជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី ជាប្រធានផ្នែកសភាជាត់ទាត់នៃ នាយកដ្ឋានប្រតិបត្តិការ និងជា បុគ្គលិកគណនេយ្យនៅធនាគារជាតិនៃកម្ពុជា ។



គណៈគ្រប់គ្រង

ឈ្មោះ និងមុខងារ	កំរិតវប្បធម៌	បទពិសោធន៍
 ឯកឧត្តម សុន គន្ធា (ប្រធានអគ្គនាយក) ថ្ងៃខែឆ្នាំកំណើត: ០៥-០៦-១៩៥០ ថ្ងៃចូលបំរើការងារ: ២២ ខែ កក្កដា ឆ្នាំ ១៩៩៩	បណ្ឌិតធនាគារ និងហិរញ្ញវត្ថុ សាកលវិទ្យាល័យ ប៉ារីស បណ្ឌិតគណនេយ្យ EHSS ប៉ារីស ប្រទេសបារាំង អនុបណ្ឌិតគ្រប់គ្រង នៃ ISSEC ប្រទេសបារាំង បរិញ្ញាបត្រផ្នែកច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច	- ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ឋានៈស្មើទេសរដ្ឋមន្ត្រី) - ទីប្រឹក្សារាជរដ្ឋាភិបាល (ឋានៈស្មើរដ្ឋមន្ត្រី) - អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC) - ប្រធានសភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា - អគ្គលេខាធិការគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ - តំណាង FAO នៅកម្ពុជា - អ្នកជំនាញផ្នែក ហិរញ្ញវត្ថុ (អាហ្វ្រិក) នៃអង្គការស្បៀងអាហារ (FAO) - សង្គហៈឥណទាន នៅប្រទេសបារាំង - មន្ត្រីធនាគារជាតិនៃកម្ពុជា
 លោក ចាន់ សីហា (អគ្គនាយករង ទទួលបន្ទុកគណនេយ្យ និង ប្រតិបត្តិការ) ថ្ងៃខែឆ្នាំកំណើត: ០៧-០៨-១៩៦៥ ថ្ងៃចូលបំរើការងារ: ២០ ខែ មករា ឆ្នាំ ១៩៩៩	អនុបណ្ឌិតហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បរិញ្ញាបត្រធនាគារ មហាវិទ្យាល័យធនាគារ ប្រទេសវៀតណាម	- ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ ធនាគារជាតិ នៃកម្ពុជា - អនុប្រធានការិយាល័យគ្រប់គ្រង គណនីនៃនាយកដ្ឋានប្រតិបត្តិការ ធនាគារជាតិ នៃកម្ពុជា - ប្រធានផ្នែក សភាជាត់ទាត់ នាយកដ្ឋានប្រតិបត្តិការ ធនាគារជាតិ នៃកម្ពុជា - បុគ្គលិកគណនេយ្យ ធនាគារជាតិនៃកម្ពុជា
 លោក អ៊ុច ចន្ទា (អគ្គនាយករង ទទួលបន្ទុក រដ្ឋបាលនីតិយុត្តិ និងធនធានមនុស្ស) ថ្ងៃខែឆ្នាំកំណើត: ២៥-០៨-១៩៦៦ ថ្ងៃចូលបំរើការងារ: ១៥ ខែ សីហា ឆ្នាំ ១៩៩៩	បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ភ្នំពេញ	- អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ - មន្ត្រីអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ - សមាជិកអគ្គលេខាធិការដ្ឋាន នៃក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការ គណៈរដ្ឋមន្ត្រី - ជំនួយការទីប្រឹក្សារាជរដ្ឋាភិបាល
ឈ្មោះ និងមុខងារ	កំរិតវប្បធម៌	បទពិសោធន៍



លោក ប៉ូច សាធី
(អគ្គនាយករង ទទួលបន្ទុក
ឥណទាន និងស្រាវជ្រាវ
និងអភិវឌ្ឍន៍)

ថ្ងៃខែឆ្នាំកំណើត: ០៥-០១-១៩៦៧
ថ្ងៃចូលបំពេញការងារ:
០១ ខែ មករា ឆ្នាំ ២០០១

អនុបណ្ឌិតគ្រប់គ្រង នៅវិទ្យា
ស្ថាន ជាតិពាណិជ្ជសាស្ត្រ

បរិញ្ញាបត្រធនាគារ មហាវិទ្យា
ល័យធនាគារ ប្រទេស
វៀតណាម

- ប្រធានអង្គភាពគ្រប់គ្រងគំរោង នៃ ធនាគារជាតិ
- អនុប្រធាននា. គណនេយ្យ និងហិរញ្ញវត្ថុ នៃ ធនាគារជាតិ
- ប្រធានការិ. ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃ ធនាគារជាតិ
- ប្រធានការិ. ទទួលបន្ទុក MIS
- មន្ត្រីឥណទាន នៃ ធនាគារជាតិ
- បុគ្គលិក Rich Nation Bank
- បុគ្គលិកធនាគារជាតិ នៃកម្ពុជា



លោក ម៉ក់ សុផល
(ទីប្រឹក្សាប្រធាន អគ្គនាយក)
ថ្ងៃខែឆ្នាំកំណើត: ០៧-០៦-១៩៦៤
ថ្ងៃចូលបំពេញការងារ:
២០ ខែ មករា ឆ្នាំ ១៩៩៩

បរិញ្ញាបត្រធនាគារ នៅមហា
វិទ្យាល័យធនាគារ ប្រទេស
វៀតណាម

- ប្រធាននាយកដ្ឋានឥណទាន នៃ ធនាគារជាតិ
- ប្រធានផ្នែកវិភាគ និងនិយ័តកម្ម នៃនាយកដ្ឋាន
ត្រួតពិនិត្យ នៃធនាគារជាតិ នៃកម្ពុជា
- សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាធនាគារ
- កម្មសិក្សា នៃមហាវិទ្យាល័យធនាគារ ប្រទេស
វៀតណាម
- គណកម្មការ សវនកម្មផ្ទៃក្នុង ធនាគារជាតិ
នៃកម្ពុជា



លោក នង ធាវិទូ
(ប្រធានសវនករផ្ទៃក្នុង)
ថ្ងៃខែឆ្នាំកំណើត: ៣០-០១-១៩៦៣
ថ្ងៃចូលបំពេញការងារ:
២៥ ខែ មករា ឆ្នាំ ១៩៩៩

អនុបណ្ឌិត វិទ្យាសាស្ត្រ
សេដ្ឋកិច្ច (ឆ្នាំ១៩៩០) នៅ
- វិទ្យាស្ថាន សេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ទីក្រុងលេនីន
ក្រាដ (St.Petersburg)
ប្រទេសរុស្ស៊ី
- សកលវិទ្យាល័យគារ
ទីក្រុង គារ(Kiev)
ប្រទេសអ៊ុយក្រែន
(Ukraine)

- ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ
ក្រសួងផែនការ
- ប្រធានផ្នែក នៃអង្គភាពសម្របសម្រួល និង
តាមដានគម្រោងឥណទាន ADB No.1199
CAM/SF
- មន្ត្រីនាយកដ្ឋានពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
ក្រសួងផែនការ



លោក សុខ សូភីណា
(ប្រធាននាយកដ្ឋាន ធនធានមនុស្ស)
ថ្ងៃខែឆ្នាំកំណើត: ២៩-០៥-១៩៦៧
ថ្ងៃចូលបំពើការងារ:
២០ ខែ ធ្នូ ឆ្នាំ ១៩៩៨

អនុបណ្ឌិតគ្រប់គ្រង នៅវិទ្យាស្ថាន ជាតិពាណិជ្ជសាស្ត្រ

បរិញ្ញាបត្រ ផលិតកម្ម និង
បសុព្យាបាល ឆ្នាំ ១៩៩៦

- អនុប្រធាននាយកដ្ឋានធនធានមនុស្ស នៃ ធន.អ.ជ
- ប្រធានការិយាល័យធនធានមនុស្ស នៃ ធន.អ.ជ
- ប្រធានការិយាល័យឥណទាន នៃ ធន.អ.ជ
- ប្រធានការិយាល័យ ផែនការ គណនេយ្យក្រសួងបរិស្ថាន
- មន្ត្រីនាយកដ្ឋានជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ



លោក ស៊ីម ធីរ៉ាវុឌ្ឍ
(ប្រធាន នាយកដ្ឋាន រដ្ឋបាល
និងនីតិយុត្តិ)
ថ្ងៃខែឆ្នាំកំណើត: ២៩-០៣-១៩៦៨
ថ្ងៃចូលបំពើការងារ:
២៥ ខែ ធ្នូ ឆ្នាំ ១៩៩៨

អនុបណ្ឌិតគ្រប់គ្រង នៅ
សាកលវិទ្យាល័យ
ជាតិគ្រប់គ្រង

បរិញ្ញាបត្រ សេដ្ឋកិច្ច នៅ
វិទ្យាស្ថានពាណិជ្ជសាស្ត្រ

- អនុប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិយុត្តិ ធន.អ.ជ
- ប្រធានការិយាល័យ រដ្ឋបាល នៃ ធន.អ.ជ
- បុគ្គលិកប្រតិបត្តិការ នៃ ធន.អ.ជ
- អនុប្រធានការិយាល័យ រដ្ឋបាល នៃ ក្រសួងទេសចរណ៍



លោក សុក្រឹត្យ ថនឥស្សរ៉ា
(ប្រធាន នាយកដ្ឋាន ឥណទាន)
ថ្ងៃខែឆ្នាំកំណើត: ២៥-០៧-១៩៨២
ថ្ងៃចូលបំពើការងារ:
០៤ ខែ មេសា ឆ្នាំ ២០០១

អនុបណ្ឌិតហិរញ្ញវត្ថុ នៅ
សាកលវិទ្យាល័យ បញ្ញាសាស្ត្រ

បរិញ្ញាប័ត្រ ហិរញ្ញវត្ថុ និង
ធនាគារ នៅសាកលវិទ្យាល័យ
ជាតិគ្រប់គ្រង

- ប្រធាននាយកដ្ឋាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃ ធន.អ.ជ
- អនុប្រធាននាយកដ្ឋាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃ ធន.អ.ជ
- អនុប្រធានការិយាល័យ ស្រាវជ្រាវ និង អភិវឌ្ឍន៍ នៃ ធន.អ.ជ
- និយោជិតឥណទាន នៃ ធន.អ.ជ



លោក ឱ សុម៉ាក់
(ប្រធាន នាយកដ្ឋាន គណនេយ្យ
និងហិរញ្ញវត្ថុ)
ថ្ងៃខែឆ្នាំកំណើត: 18-១០-១៩៧៨
ថ្ងៃចូលបំពេញការងារ:
១៦ ខែ តុលា ឆ្នាំ ២០០៣

អនុបណ្ឌិតហិរញ្ញវត្ថុ នៅ
សាកលវិទ្យាល័យ
ជាតិគ្រប់គ្រង

បរិញ្ញាបត្រ គណនេយ្យ
នៅសាកលវិទ្យាល័យ
ជាតិគ្រប់គ្រង

- អនុប្រធាន នាយកដ្ឋាន គណនេយ្យ នៃ ធនាគារជាតិ
- ប្រធានការិយាល័យ គណនេយ្យ នៃ ធនាគារជាតិ
- និយោជិតគណនេយ្យ នៃ ធនាគារជាតិ



លោក ធីង សុខាន់ណារ៉ា
(ប្រធាន នាយកដ្ឋាន ប្រតិបត្តិការ)
ថ្ងៃខែឆ្នាំកំណើត: ១៤-០១-១៩៦៨
ថ្ងៃចូលបំពេញការងារ:
១៧ ខែ មេសា ឆ្នាំ ២០០១

បរិញ្ញាបត្រ គណនេយ្យ
នៅសាកលវិទ្យាល័យ
ឯកទេសនៃកម្ពុជា

- អនុប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ ធនាគារជាតិ
- ប្រធានការិយាល័យប្រតិបត្តិការ នៃ ធនាគារជាតិ
- បុគ្គលិកប្រតិបត្តិការ នៃ ធនាគារជាតិ
- បុគ្គលិកនៅធនាគារ Rich Nation Bank
- បុគ្គលិកនៅធនាគារ SBC Bank

គោលនយោបាយជ្រើសរើសបុគ្គលិក និងការអភិវឌ្ឍន៍មនុស្សធន

ថ្នាក់ដឹកនាំ ធនាគារជាតិ ភាគច្រើនមានវិជ្ជាជីវៈធនាគារ ដែលមកពីបរទេស និងពីធនាគារ ក្នុងស្រុក ។ មន្ត្រីភាគច្រើនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិតផ្នែកគណនេយ្យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ដែលមានជំនាញពេញលេញ ព្រមទាំងបទពិសោធន៍និងលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងវិជ្ជាជីវៈ ។

ធនាគារអភិវឌ្ឍន៍ជនបទមានគោលការណ៍ជំរុញ និងលើកទឹកចិត្តដល់បុគ្គលិកក្នុងការ អភិវឌ្ឍន៍ និងបង្កើនសមត្ថភាពជំនាញបន្ថែម ដោយអនុញ្ញាតឱ្យទៅបន្តការសិក្សានៅតាម មហាវិទ្យាល័យ ឬ វិទ្យាស្ថានផ្សេងៗ ក៏ដូចជាវគ្គបណ្តុះបណ្តាលនានា ។

ផ្អែកលើគោលការណ៍នៃការជ្រើសរើសបុគ្គលិក បេក្ខជនទាំងអស់តម្រូវឲ្យទទួល យកនូវរយៈពេលសាកល្បងការងារវិជ្ជាជីវៈធនាគារជាទូទៅនៅតាមនាយកដ្ឋាននីមួយៗ ។ បន្ទាប់ពីការសាកល្បងការងាររយៈពេល ៣ ខែត្រូវបានបញ្ចប់ បេក្ខជនត្រូវបានពិនិត្យ វាយតម្លៃដោយផ្អែកទៅលើលក្ខណៈសម្បត្តិនៃការសិក្សា និងលទ្ធផលការងារ ។

ការតម្លើងឋានៈបុគ្គលិក គឺផ្តល់នូវភាពស្មោះត្រង់ និងយុត្តិធម៌ ដោយផ្អែកទៅលើលទ្ធផលព្រមទាំងសមត្ថភាពក្នុងការអនុវត្តន៍ការងាររបស់បុគ្គលិកម្នាក់ៗ ។

ការជ្រើសរើសបុគ្គលិកត្រូវបានធ្វើទៅដោយត្រឹមត្រូវ ដែលអាចឲ្យធនាគារមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូច និងមធ្យមសហគមន៍នេសាទ សហគមន៍កសិកម្ម និងវិស័យកសិឧស្សាហកម្មជាដើម ស្របទៅតាមកម្មវិធីអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាល ។ បច្ចុប្បន្ននេះ ធនាគារ មានបុគ្គលិកចំនួន ៥៥នាក់ សម្រាប់អនុវត្តសកម្មភាពរបស់ខ្លួន ។

បទបញ្ញត្តិ

ដោយការប្រតិបត្តិស្ថិតនៅក្រោមលក្ខន្តិកៈ ច្បាប់នានាដែលពាក់ព័ន្ធ និងបទបញ្ជា ផ្សេងៗ របស់ព្រះ រាជាណាចក្រកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទយកចិត្តទុកដាក់បន្តធ្វើ ការ វិវឌ្ឍន៍លើប្រព័ន្ធធនាគារ និងអនុវត្តក្រមសីលធម៌ឲ្យបានកាន់តែប្រសើរ និងមានការយកចិត្តទុកដាក់ដើម្បីរក្សាបាននូវស្តង់ដារផ្ទៃក្នុង ចំពោះការប្រតិបត្តិអាជីវកម្មក្នុងកម្រិតខ្ពស់ ។ ធនាគារ ធ្វើការត្រួតពិនិត្យជាប្រចាំចំពោះអាកប្បកិរិយា ការបំពេញភារកិច្ចរបស់បុគ្គលិក និងទំនាក់ ទំនង រវាងសហសេរីកនៅក្នុងធនាគារជាពិសេសធានាឲ្យបាននូវ ទំនុកចិត្តរបស់អតិថិជន ។ បទបញ្ជា ផ្ទៃក្នុងរបស់ធនាគារ បានបញ្ចៀសនូវរាល់ទំនាស់ផលប្រយោជន៍ ហាមឃាត់ចំពោះ ការទទួល សំណូក ប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសផ្សេងៗ ។

គោលដៅសាជីវកម្ម

ការអភិវឌ្ឍន៍សម្ពាធតណាទានឲ្យមានតុល្យភាព ដែលបានធ្វើឡើងទៅតាមអនុផ្នែក ទំហំសហគ្រាស ទីតាំងភូមិសាស្ត្រ និងប្រភេទផលិតផល គឺជាផ្នែកសំខាន់បំផុតដើម្បីដំណើរការ អាជីវកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំបង្កើតគោលដៅរយៈខ្លី និងមធ្យម បញ្ចូលទៅក្នុងផែនការអាជីវកម្មរយៈពេល ៥ ឆ្នាំម្តង ។

គោលដៅចម្បងរបស់ធនាគារ គឺដើម្បីរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុ និងនិរន្តរភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងសេវាពិគ្រោះយោបល់ ដើម្បីពង្រីកសហគ្រិនភាព ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមជនបទរបស់កម្ពុជា ។

ការធ្វើឲ្យកើនឡើងនូវលទ្ធភាពប្រាក់ចំណេញ និងការទទួលបានមកវិញពីការវិនិយោគ ដោយការបង្កើនលទ្ធភាពទូទាត់នៃប្រភពទុន គឺជាមូលដ្ឋានដើម្បីមានលទ្ធភាពគាំទ្រដល់ការ ផ្តួចផ្តើម របស់សហគ្រាសខ្នាតតូច និងមធ្យម ។ ធនាគារអភិវឌ្ឍន៍ជនបទ បានបង្កើនមូលធន ដែលជាទឹកប្រាក់ទទួល

បានពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៨០០០ លានរៀល ក្នុងឆ្នាំ ២០០៦ និង ៦ លានដុល្លារ ក្នុងឆ្នាំ ២០០៨ ។ ស្ថាប័នត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ មួយអំពីគុណភាពក្នុងការធ្វើអាជីវកម្ម ។ ធនាគារអភិវឌ្ឍន៍ជនបទលើកទឹកចិត្តដល់ការប្រកួតប្រជែង រវាងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ដោយការផ្តល់កម្ចីទៅឲ្យអ្នកដែលមានប្រសិទ្ធភាពក្នុងការប្រកួតប្រជែង និងអាចរកប្រាក់ចំណេញ បានពីការផ្តល់កម្ចី ដែលមានអត្រាការប្រាក់ទាបសមរម្យដល់ តម្រូវការរបស់ ប្រជាជន ។

ការអនុវត្តគម្រោង ៖

១- មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងការ ជួយជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធនាគារអភិវឌ្ឍន៍ ជនបទ បានបន្តផ្តល់នូវហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិបដិភាគរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ដល់សម្ព័ន្ធសមាគមម៉ាស៊ីនកិនស្រូវ និងទីផ្សារស្រូវកម្ពុជា សម្រាប់ចូលរួម ប្រមូលទិញស្រូវនាំចេញប្រមូលផល ចូលរួមទប់ស្កាត់ការហូរស្រូវចេញទៅក្រៅប្រទេស លើកស្ទួយការ កែច្នៃក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើននូវបរិមាណស្រូវ ស្តុកសម្រាប់សន្តិសុខស្បៀងនៅក្នុងប្រទេស និងការប្រកួតប្រជែងទាំងផ្ទៃ និងគុណភាពអង្ករនៅលើទីផ្សារ ជាពិសេសការផ្លាស់ប្តូរពីការនាំស្រូវចេញ ទៅការនាំអង្ករចេញ ។

ការផ្តល់ឥណទានពិសេសនេះ បានចាប់ផ្តើមនៅឆ្នាំ ២០០៥ ក្នុងចំនួនទឹកប្រាក់ ២លានដុល្លារ និង កើនដល់ ៥ លានដុល្លារនៅឆ្នាំ ២០០៦ ៦លានដុល្លារនៅឆ្នាំ ២០០៧ ១៦ លានដុល្លារនៅឆ្នាំ ២០០៨ ១៦ លានដុល្លារ ឆ្នាំ ២០០៩ និង ១៨ លានដុល្លារ នៅឆ្នាំ ២០១០ ។ ជាលទ្ធផល គម្រោងនេះបាននឹងកំពុងចូលរួមចំណែកធ្វើឱ្យតម្លៃអង្ករនៅប្រទេសកម្ពុជាមានការប្រែប្រួលតិចតួច បើប្រៀបធៀបទៅនឹងប្រទេសជិតខាង និងទីផ្សារពិភពលោក ។

នៅក្នុងឆ្នាំ ២០១១ ធនាគារអភិវឌ្ឍន៍ជនបទបន្តប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចូលរួមអនុវត្តនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ តាមរយៈជំរុញការផ្តល់ហិរញ្ញប្បទានក្រោមគម្រោងមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងទំហំទឹកប្រាក់ចំនួន ៣៦ លានដុល្លារអាមេរិក ឲ្យដល់សមាគមម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃ ស្រូវអង្ករ ទាំងទុនបង្វិលរយៈពេលខ្លីសម្រាប់ការប្រមូលទិញស្រូវពីប្រជាកសិករ ស្តុកទុកកែច្នៃ ជាអង្ករសម្រាប់សេចក្តីត្រូវការក្នុងស្រុក និងការនាំចេញ ព្រមទាំងទុនវិនិយោគរយៈពេលវែងសម្រាប់ ពង្រីកពង្រឹង និងទំនើបការបន្ថែម ម៉ាស៊ីនសម្ងាត់ និងម៉ាស៊ីនកែច្នៃ ។ ដោយសារ ហិរញ្ញប្ប ទានពិសេសនេះ កម្ពុជាអាចទប់ស្កាត់បាននូវការតម្លើងថ្លៃអង្ករដ៏គំហុកពីសំណាក់ឈ្មួញឱកាសនិយម ក្នុងឆ្នាំកន្លងមក ។



២. គម្រោងដំណាំកៅស៊ូលក្ខណៈគ្រួសារ

ទស្សនៈគម្រោង

ដំណាំកៅស៊ូកម្ពុជាមានដំណើរការអភិវឌ្ឍន៍ដ៏ល្អប្រសើរ បន្ទាប់ពីទទួលបាននូវការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលក្នុងកំឡុងពេល២០ឆ្នាំចុងក្រោយនេះ ។ ផែនការដំណាំកៅស៊ូ គឺជាកម្មវត្ថុនៃការពិភាក្សាដ៏ស៊ីជម្រៅរវាងអាជ្ញាធរកម្ពុជា និងទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ។ កិច្ចព្រមព្រៀងមួយដែលបានអនុវត្តគម្រោងទៅលើគោលដៅចម្បងៗ គឺការធ្វើឯកជនភាវូបនីយកម្ម ឧស្សាហកម្មដំណាំកៅស៊ូ និងការអភិវឌ្ឍន៍ដំណាំកៅស៊ូលក្ខណៈគ្រួសារ ដែលកន្លងមកបានធ្វើជា តួបន្ថែមកម្មនៅឆ្នាំ១៩៧៩។

គោលដៅ យុត្តិកម្ម និងមធ្យោបាយរបស់គម្រោង

គម្រោងសាកល្បង បានចាប់ផ្តើមឡើងនៅឆ្នាំ ១៩៩៩ សំរាប់រយៈពេល ៣ឆ្នាំ បានធ្វើការសាកល្បងដាំនៅលើផ្ទៃដី ១៥០០ ហិកតា ដែលជាដំណោះស្រាយសមស្របបំផុតចំពោះផែនការបច្ចេកទេស ផែនការហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍដំណាំកៅស៊ូលក្ខណៈគ្រួសារក្នុងទ្រង់ទ្រាយធំ ។ គម្រោងនេះអនុវត្តជាចាំបាច់ចំពោះកសិករដែលធ្វើការដាំដំណាំកៅស៊ូ លើផ្ទៃដី តិចជាង ៥ ហិកតា ហើយប្រព័ន្ធនេះនឹងធ្វើការសាកល្បងបន្ថែមតាមមធ្យោបាយដូចគ្នា ចំពោះ ការដាំជាលក្ខណៈបុគ្គល ដោយមានទំហំធំជាងនេះ ។

ការរៀបចំគម្រោង

ការអភិវឌ្ឍន៍ដំណាំកៅស៊ូលក្ខណៈគ្រួសារត្រូវតែផ្សារភ្ជាប់ទៅនឹងរចនាសម្ព័ន្ធជាតិ ទៅតាមប្រភេទ ក្រុមហ៊ុនក្នុង “ប្រព័ន្ធសេដ្ឋកិច្ចថ្មី” ដោយធ្វើការប្រមូលផ្តុំជាសមាគមន៍ ជាមួយដៃគូ ផ្សេងៗ ។

ដោយពិចារណាពីពេលវេលា មុននឹងដំណើរការដៀវដីដើមកៅស៊ូ គម្រោងនឹងធ្វើការ សំរេបសំរួលការកំណត់ឥណទានរយៈពេលវែងមួយដោយមានលក្ខខណ្ឌដូចតទៅ :

- រយៈពេលអតិបរមា ២០ឆ្នាំ ដោយពន្យារការសងប្រាក់ដើម និងការប្រាក់រយៈពេល ១០ឆ្នាំដំបូង (រយៈពេលអនុគ្រោះ) ។
- ការសងរំលោះប្រាក់ដើមកំចីពីកសិករ នឹងចាប់ផ្តើមនៅឆ្នាំទី១១ ។

ដំណាក់កាលអន្តរកាល

ពេលដែលដំណាក់កាលនៃការពិសោធន៍បានបញ្ចប់ដោយជោគជ័យ នៅខែ មិថុនា ឆ្នាំ២០០៣ នៅលើផ្ទៃដីដាំដុះ ១,៣០០ ហិកតា និងមានកសិករជាង ៥០០នាក់ បានចូលរួម នៅក្នុងកម្មវិធីនេះ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) និងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ ទៀត ។ ដំណាក់កាលអន្តរកាលមួយត្រូវបានចាប់ផ្តើមក្នុងចំនួន ទឹកប្រាក់ ៣,៥០០,០០០ អឺរ (ដែលបាន ប្រគល់ឱ្យខ្ចីជាផ្នែក ទៅធនាគារអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល) ត្រូវបាន វិនិយោគលើការអភិវឌ្ឍន៍ ដំណាំកៅស៊ូ លក្ខណៈគ្រួសារ លើផ្ទៃដីបន្ថែម ១,៥០០ ហិកតា សម្រាប់ ឆ្នាំ២០០៣ ដល់ ២០០៦ ហើយគម្រោង ថវិកាបានវិវត្តទៅមុខយ៉ាងប្រសើរ ប្រៀបធៀបទៅនឹងដំណាក់ កាលធ្វើការពិសោធន៍ដូចគ្នា នេះដែរ ។ ដើម្បីការពារកសិករពីការទទួលរងនូវហានិភ័យ លើអត្រាការ ប្រាក់ត្រូវបានបង្កើនពី ៧% ដល់ ៩% ។ រយៈពេលឱ្យខ្ចីមានចំនួន ២០ឆ្នាំ ហើយរយៈពេលអនុគ្រោះត្រូវ បានបន្ថយពី រយៈពេល ១០ ឆ្នាំ មកត្រឹម ៨ឆ្នាំ ដោយសារការកែលម្អប្រសើរផ្នែកបច្ចេកទេស ដើម្បីឆាប់ បានទទួលផលពីដើមកៅស៊ូ ។

ការគ្រប់គ្រងតាមរយៈភាពជាដៃគូជាមួយ អង្គការ GRET បានបញ្ចប់នៅខែមីនា ឆ្នាំ ២០០៦ និង បានបង្ហាញនូវលទ្ធផលល្អប្រសើរ ដោយកសិករចំនួន ៦៣០នាក់ ដែលមានសិទ្ធិ ទទួលបានកម្ចី បង្ហាញ ពី ការយល់ដឹងឥណទានរយៈពេលវែង និងការផ្តល់ឥណទាន សំរាប់ផ្ទៃដីដាំដុះ (១,៨៨៩ ហិកតា គិត ត្រឹម ខែមីនា ឆ្នាំ ២០០៥) ដែលមានចំនួនសរុបជិត ១ លានដុល្លារអាមេរិក ជាប្រាក់កម្ចីមិនទាន់សង ។

ធនាគារអភិវឌ្ឍន៍ជនបទ និងអង្គការ GRET បានអញ្ជើញស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗ មកចូល រួម ប្រជុំទទួលព័ត៌មាន នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ ដើម្បីទទួលយកគម្រោងនេះ ក្នុងលក្ខខណ្ឌ ជាអនុបណ្តាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅថ្ងៃកំណត់ទី ១២ ខែ មីនា ឆ្នាំ ២០០៧ មិនមាន ស្ថាប័នមីក្រូហិរញ្ញវត្ថុណាមួយបង្ហាញ នូវចំណាប់អារម្មណ៍ក្នុងការទទួលយក គម្រោងនេះទេ ។ ហេតុដូច្នេះហើយ ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវគ្រប់គ្រង ចាត់ចែងគំរោង នេះដោយខ្លួនឯងចាប់ពី ខែ មេសា ឆ្នាំ ២០០៧ តទៅដោយផ្អែកទៅលើអាយុកាលផុតកំណត់ នៃកិច្ចព្រមព្រៀងជាមួយអង្គការ GRET ។

**៣. គម្រោងរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
ទស្សនៈរបស់គម្រោង**

គម្រោងបានទទួលមូលនិធិពី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ក្រោមការជួយ ឧបត្ថម្ភ ផ្នែកបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជ្រើសរើសអង្គការក្រៅរដ្ឋាភិបាល ដែលមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់ដើម្បីបន្តមូលនិធិនេះទៅឱ្យក្រុមគោលដៅរបស់ មូលនិធិ អន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម ។ ការវាយតម្លៃពីតម្រូវការឥណទាន ដែលបានរំពឹងទុក ពីសមាជិកនៃក្រុមគោលដៅ របស់ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម បានបង្ហាញថាមាន តម្រូវការចំនួន ១,២៣៥,០០០ ដុល្លារនៃថវិកា ដែលកើនតាមកំរិតរយៈពេល៥ឆ្នាំ (២០០១-២០០៦) ផ្អែកទៅលើការអត្រាសងសរុប ចំនួន ៩៥% ។ ការផ្តល់កម្ចីរួមមាន៖

- កម្ចីតាមរដូវកាល (ប្រមាណពី ៣៨ ទៅ ៧៩ ដុល្លារអាមេរិក) ដើម្បីចំណាយលើសំភារៈ កសិកម្ម និងបច្ចេកវិជ្ជាកម្មវិធីកែលម្អកសិកម្មសម្រាប់កសិករចំនួន ៣០,០០០គ្រួសារ

(២៥,០០០ គ្រួសារនៅតំបន់ទំនាប និង ៥,០០០គ្រួសារនៅតំបន់ខ្ពង់រាប) ដែលជា គ្រួសារ គោលដៅនៃ កម្មវិធីកែលម្អកសិកម្មសម្រាប់រយៈពេលមធ្យមចំនួន ៦ខែ ។

- កម្មវិធីរយៈពេលខ្លីមានចំនួន ១១,៦២៥ កម្មី សម្រាប់បង្កើតចំណូលក្នុង និងក្រៅវិស័យ កសិកម្ម (១៨-៣៨ដុល្លារអាមេរិក) ដែលត្រូវសងវិញក្នុងរយៈពេល១ឆ្នាំ ។
- កម្មវិធីរយៈពេលមធ្យមចំនួន ៦,២៥០កម្មី សម្រាប់បង្កើតចំណូលក្នុងនិងក្រៅ វិស័យ កសិកម្ម ដែលត្រូវសងមកវិញក្នុងរយៈពេល២ឆ្នាំ ។ ឧទាហរណ៍ ៧២ដុល្លារអាមេរិក ជាចំណែកមួយ ក្នុងម៉ាស៊ីនបូមទឹក១គ្រឿង។ អត្រាការប្រាក់ត្រូវបានកំណត់ក្រោម ឥណទាន និងសញ្ញ័យ ចំណែក ១១,៧៨៥ គ្រួសារ នឹងត្រូវរំពឹងថាទទួលបាន ផលប្រយោជន៍ពីកម្មវិធីនេះ។

សកម្មភាពគោលដៅ

- មានឥណទានចំនួន ៣ប្រភេទ សម្រាប់ខ្ចីប្រាក់ មានសក្តានុពលមក ពីក្រុមគោល ដៅ របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មដែលត្រូវការឥណទាន (១) ការដាំដុះ និងការ ចិញ្ចឹមសត្វ (២) កសិឧស្សាហកម្ម និង (៣) ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀត។

ការកិច្ចទទួលខុសត្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារមានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

១. បញ្ជាក់ និងជ្រើសរើសសម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលមានលក្ខណៈសម្បត្តិ ។
២. រៀបចំ និងផ្តល់ការបណ្តុះបណ្តាលឯកទេស ដល់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល
៣. រៀបចំបែបបទការឱ្យខ្ចីបន្តនូវឥណទានដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៤. ពិនិត្យមើលឡើងវិញ និងបង្រួបបង្រួមផែនការការងារ និងថវិកាប្រចាំឆ្នាំ ។
៥. ដំណើរការត្រួតពិនិត្យ និងប្រមូលផ្តុំនូវការចំណាយលើគម្រោង ដែលអាចអនុវត្ត បាន និងពាក្យសុំដកប្រាក់សម្រាប់ដាក់ជូនអង្គភាពគាំទ្រគម្រោង ។
៦. បង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃដ៏មានប្រសិទ្ធភាពមួយ ។
៧. រៀបចំរបាយការណ៍គម្រោងប្រចាំត្រីមាស សម្រាប់ដាក់ជូនអង្គភាពគាំទ្រគម្រោង

ភារកិច្ចរបស់អង្គភាពដែលចូលរួម

អង្គការក្រៅរដ្ឋាភិបាលដែលចូលរួមគម្រោងត្រូវផ្តល់សេវាកម្មសញ្ញ័យ និងឥណទានឲ្យ គ្រួសារ ដែលរស់នៅក្នុងឃុំគោលដៅរបស់កម្មវិធីកែលម្អកសិកម្ម (AIP) ។ អង្គការក្រៅរដ្ឋាភិបាល ទាំងនោះ អនុវត្តវិធីសាស្ត្ររបស់គេផ្ទាល់ក្នុងការផ្តល់សេវាកម្មសញ្ញ័យ និងឥណទាន ក៏ប៉ុន្តែ ការផ្តល់នេះ ត្រូវរួមមាន (i) ការអប់រំពីក្រុមការងារ និងធនាគារភូមិ (ii) កំណត់គោលដៅ សមាជិក នៃក្រុមគោល ដៅរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលចូលរួមក្នុង កម្មវិធីបង្ហាញ និងផ្សព្វផ្សាយ កសិកម្មរបស់គម្រោង ។

លទ្ធផល

គម្រោងឥណទានជនបទនៅក្រោមកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម លេខ ៥១៣-KH បាននឹងកំពុងអនុវត្តដោយជោគជ័យចាប់តាំងពីឆ្នាំ ២០០៤ មក ។ ដៃគូចំនួន ៧ របស់ធនាគារ អភិវឌ្ឍន៍ជនបទកំពុងប្រតិបត្តការនៅក្នុងខេត្តគោលដៅចំនួន ៤ គឺ សីលានិធិ នៅខេត្ត ពោធិសាត់, អង្គការអភិវឌ្ឍន៍សង្គមជនបទ (SDR), សមាគមអភិវឌ្ឍន៍ជនបទខ្មែរ (KRDA), សមាគមជួយកសិករ (AFA) និងស្ថាប័នមីក្រូហិរញ្ញវត្ថុ (CBIRD) នៅបាត់ដំបង សីលានិធិ និងសមាគមជួយកសិករនៅ ខេត្តបន្ទាយមានជ័យ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ស្ថាបនាសហគ្រិន កម្ពុជា (CEB) និងស្ថាប័នមីក្រូ ហិរញ្ញវត្ថុ (CBIRD) នៅសៀមរាប ។



ដៃគូ

ការផ្សារភ្ជាប់ក្នុងភាពជាដៃគូ
គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។
ដើម្បីធ្វើឲ្យសេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពប្រសើរនៅក្នុងប្រទេសកម្ពុជា
មកទល់នឹងពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានចុះហត្ថលេខា និងបានធ្វើកិច្ច
សហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

	ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍
	អង្គការ GRET
	មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
	សមាគមអភិវឌ្ឍន៍តំបន់ពាយ័ព្យ
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក (SAMIC)
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីតធីត
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ Ltd. (HKL)
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាសហគ្រិនកម្ពុជា
	សមាគមអភិវឌ្ឍន៍ជនបទខ្មែរ
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានអភិវឌ្ឍន៍ប្រជាជន

	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គណនេយ្យពលរដ្ឋរងរៀង
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មូលនិធិអភិវឌ្ឍន៍សហភាពកសិករ (FUDF)
	សមាគមជួយកសិករ (AFA)
	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកម្ពុជា (CBIRD)
	អង្គការអភិវឌ្ឍន៍សង្គមជនបទ
	សហព័ន្ធសមាគមម៉ាស៊ីនកិនស្រូវកម្ពុជា
	គ្រឹះស្ថានពិសិដ្ឋអភិវឌ្ឍន៍សេដ្ឋកិច្ច
	ធនាគារ កាណាឌីយ៉ា
	ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស
	ធនាគារអភិវឌ្ឍន៍ចិន (China Development Bank)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការដាក់ជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារឯកទេស និងការផ្តល់ នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ មានដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
ប្រាក់ចំណេញមុនបង់ពន្ធ	843,573	3,370,073	698,024
ពន្ធលើប្រាក់ចំណេញ	(199,303)	(796,215)	(193,782)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	644,270	2,573,858	504,242

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានស្នើឱ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទធ្វើរបាយការណ៍នេះទេ ។

ដើមទុន

ពុំមានការប្រែប្រួលទៅលើដើមទុនដែលបានចុះបញ្ជី និង បានបោះផ្សាយរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការណ៍ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ។ ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាបានឥណទាន និងបុរេប្រទានដែលទទួលស្គាល់ថាមិនអាចទាញបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានដែលជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការណ៍ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្ត លើកលែងបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយហើយទំនងជាមានតម្លៃមិនអាចលក់បាននៅក្នុង ប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងកំឡុងពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានយោបល់ផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីកើតមានឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការចាប់តាំងពីថ្ងៃដែលចេញរបាយការណ៍ចុងក្រោយ រួមមាន៖

ឯកឧត្តម សុន គន្ធរ	ប្រធានក្រុមប្រឹក្សាភិបាល
ឯកឧត្តម ហ៊ឺង ថូរ៉ាក់ស៊ី	សមាជិក
ឯកឧត្តម ហ៊ុល ចំរើន	សមាជិក
លោកជំទាវ តាន់ ផល្លី	សមាជិក
លោកអ៊ូ សុផាណារិទ្ធ	សមាជិក
លោកលី សាវុធ	សមាជិក
លោក ចាន់ សីហា	សមាជិក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិនផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនមាននៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែល មានធនាគារជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលដើម្បីទទួលបាននូវ អត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះជាសមាជិក មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនមួយនោះទេ លើកលែងតែ ការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖


- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតភាព ។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែល ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬបើមានការផ្លាស់ប្តូរ ពីនេះដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណ ឱ្យបាន ច្បាស់លាស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែង តែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេល អនាគត ដែលគិតទុកជាមុន ។ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវ ប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



ឯកឧត្តម សុន គន្ធី

អគ្គនាយកនិង ប្រធាននាយកប្រតិបត្តិ

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៤

ធនាគារអភិវឌ្ឍន៍ជនបទ

តារាងតុល្យការ
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

		2013		2012
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		(កំណត់សំគាល់ 4)		
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	5	1,017,594	4,065,288	324,141
សមតុល្យនៅធនាគារនានា	6	1,877,977	7,502,518	1,085,683
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	7,734,826	30,900,630	9,734,348
ឥណទាន និងបុរេប្រទាន - សុទ្ធ	8	59,638,597	238,256,195	54,073,497
ការវិនិយោគ	9	12,500	49,937	12,500
ទ្រព្យដែលរឹបអូសបាន	10	1,113,605	4,448,852	1,113,605
ទ្រព្យសកម្មផ្សេងៗ	11	14,199	56,725	179,959
ទ្រព្យសកម្មអរូបិយ	12	8,171	32,643	16,319
ទ្រព្យ និងបរិក្ខារ	13	749,486	2,994,197	609,142
សរុបទ្រព្យសកម្ម		72,166,955	288,306,985	67,149,194
បំណុល និងមូលនិធិភាគទុនិក				
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	14	1,540,595	6,154,677	1,271,810
ប្រាក់បញ្ញើរបស់ធនាគារ	15	48,808	194,988	48,374
ប្រាក់កម្ចី	16	42,908,799	171,420,652	38,886,704
បំណុលផ្សេងៗ	17	1,487,043	5,940,737	1,246,728
សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ	25	133,549	533,528	161,229
សរុបបំណុល		46,118,794	184,244,582	41,614,845
មូលនិធិភាគទុនិក				
ដើមទុន	18	20,475,890	81,801,181	20,475,890
ឥណទានបន្ទាប់បន្សំ	19	1,305,000	5,213,475	1,435,458
ប្រាក់ចំណេញរក្សាទុក		4,267,271	17,047,747	3,623,001
សរុបមូលនិធិភាគទុនិក		26,048,161	104,062,403	25,534,349
សរុបបំណុល និងមូលនិធិភាគទុនិក		72,166,955	288,306,985	67,149,194

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារអភិវឌ្ឍន៍ជនបទ

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

		2013	2012
	កំណត់សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
		ពាន់រៀល	
		(កំណត់សំគាល់ 4)	
ចំណូលពីការប្រាក់	20	4,098,440	16,373,268
ចំណាយលើការប្រាក់	21	(1,160,394)	(4,635,774)
ចំណូលពីការប្រាក់សុទ្ធ		2,938,046	11,737,494
ចំណូលមិនមែនពីការប្រាក់	22	309,524	1,236,548
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក	23	(746,404)	(2,981,884)
ចំណាយរំលស់		(110,699)	(442,243)
ចំណាយទូទៅ និងរដ្ឋបាល	24	(314,862)	(1,257,874)
ចំណូលពីប្រតិបត្តិការ		2,075,605	8,292,041
សំវិធានធនសម្រាប់ឥណទាន			1,507,104
និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	8	(1,232,032)	(4,921,968)
ប្រាក់ចំណេញមុនពន្ធដារ		843,573	3,370,073
ពន្ធលើប្រាក់ចំណេញ	25	(199,303)	(796,215)
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ		644,270	2,573,858

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារអភិវឌ្ឍន៍ជនបទ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

	ដើមទុន ដុល្លារអាមេរិក	បំណុល បន្ទាប់បន្សំ ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនា				
ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២	20,475,890	1,565,916	3,118,759	25,160,565
ការបង់សង់ទៅ IFAD	-	(130,458)	-	(130,458)
ប្រាក់ចំណេញសុទ្ធ				
សម្រាប់ការិយបរិច្ឆេទ	-	-	504,242	504,242
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	<u>20,475,890</u>	<u>1,435,458</u>	<u>3,623,001</u>	<u>25,534,349</u>
សមតុល្យនា				
ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៣	20,475,890	1,435,458	3,623,001	25,534,349
ការបង់សង់ទៅ IFAD	-	(130,458)	-	(130,458)
ប្រាក់ចំណេញសុទ្ធ				
សម្រាប់ការិយបរិច្ឆេទ	-	-	644,270	644,270
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	<u>20,475,890</u>	<u>1,305,000</u>	<u>4,267,271</u>	<u>26,048,161</u>
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ (សមមូលនឹងពាន់រៀល - កំណត់សំគាល់ទី ៤)	<u>81,801,181</u>	<u>5,213,475</u>	<u>17,047,747</u>	<u>104,062,403</u>

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារអភិវឌ្ឍន៍ជនបទ

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	843,573	3,370,073	698,024
និយ័តកម្មលើ:			
រំលស់	110,699	442,243	101,075
សំវិធានធនសម្រាប់ឥណទាន			
និង បុរេប្រទានអាក្រក់ និងជាប់សង្ស័យ	1,232,032	4,921,968	809,080
ប្រាក់ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	-	-	(4,099)
បំរែបំរួលនៃអត្រាប្តូរប្រាក់	-	-	109,756
	<u>2,186,304</u>	<u>8,734,284</u>	<u>1,713,836</u>
ការប្រែប្រួលនូវ:			
ឥណទាន និងបុរេប្រទាន	(6,797,132)	(27,154,542)	(21,173,114)
ទ្រព្យសកម្មផ្សេងៗ	165,760	662,211	(356,641)
ទ្រព្យដែលរឹបអូសបាន	-	-	(1,113,605)
ប្រាក់បញ្ញើរបស់អតិថិជននានា	268,785	1,073,796	(95,014)
ប្រាក់បញ្ញើរបស់ធនាគារនានា	434	1,734	1,196
បំណុលផ្សេងៗ	240,315	960,058	315,695
	<u>(6,322,948)</u>	<u>(25,517,553)</u>	<u>(23,610,573)</u>
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុង			
សកម្មភាពប្រតិបត្តិការ	(3,935,534)	(15,722,459)	(20,707,647)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(226,983)	(906,797)	(226,600)
	<u>(4,162,517)</u>	<u>(16,629,256)</u>	<u>(20,934,247)</u>
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យ និងបរិក្ខារ	(242,895)	(970,365)	(180,024)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	-	-	4,099
	<u>(242,895)</u>	<u>(970,365)</u>	<u>(175,925)</u>

	2013 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)		2012 ដុល្លារអាមេរិក
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ការបង់សងបំណុលបន្ទាប់បន្សំ	(130,458)	(521,180)	(130,458)
ការបង់សងប្រាក់កម្ចី	(12,742,905)	(50,907,905)	(12,787,904)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	16,765,000	66,976,175	27,675,000
សាច់ប្រាក់សុទ្ធទទួលបាន ពីសកម្មភាពហិរញ្ញប្បទាន	3,891,637	15,547,090	14,756,638
ការថយចុះសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(513,775)	(2,052,531)	(6,353,534)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	9,963,572	39,804,470	16,317,106
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ (កំណត់សំគាល់ទី 26)	9,449,797	37,751,939	9,963,572

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារអភិវឌ្ឍន៍ជនបទ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

1. អំពីធនាគារ និងសកម្មភាពចម្បង

ធនាគារអភិវឌ្ឍន៍ជនបទ ជាស្ថាប័នរបស់រដ្ឋដែលបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៩៩៨ ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍកសិកម្ម និងជនបទ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ ។

ធនាគារ ចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.3942 et/1998 ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៩៨ ។ ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ប្រតិបត្តិជា ធនាគារឯកទេស មានសុពលភាពអចិន្ត្រៃយ៍ ពីធនាគារជាតិ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៧ ។

ក្រោមអាជ្ញាប័ណ្ណធនាគារឯកទេស ធនាគារមានសិទ្ធិផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច និង មធ្យមដែលធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារមានបុគ្គលិកចំនួន ៦៧ នាក់ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២: ៦៨ នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៤ ។

(ខ) មូលដ្ឋានទូទៅនៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ធនាគារអភិវឌ្ឍន៍ជនបទ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

2. មូលដ្ឋាននៃការរៀបចំ (ត)

(ក) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើរូបិយប័ណ្ណចំនួនពីរគឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណ នាការបរិច្ឆេទរាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រានាការបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតផលប៉ះពាល់ដល់ការអនុវត្តន៍នូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនេះ ។

ការប៉ាន់ស្មាន	និងការវិនិច្ឆ័យគណនេយ្យចម្បង
ត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ	
រួមមានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទាន	
និងបុរេប្រទានដែលបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី 3 (ឃ) និង 3 (ង) ។	

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ

ដែលបានប្រើប្រាស់ដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ មានដូចខាងក្រោម ។
គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់គ្រប់ ការិយបរិច្ឆេទទាំងអស់
ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន
និងគណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងគណនីត្រូវទូទាត់ផ្សេងៗ ។
គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះ
ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយ គណនេយ្យដោយឡែកពីគ្នា ។

(ខ) មូលដ្ឋាននៃការសរុបរួម

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើសកម្មភាពជាធនាគារឯកទេស និងស្ថិតនៅក្នុងដែន
ភូមិសាស្ត្រតែមួយគឺព្រះរាជាណាចក្រកម្ពុជា ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅ
ធនាគារ ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគ
រយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរ
តម្លៃ ។

(ឃ) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាននៅក្នុងតារាងតុល្យការ ត្រូវបានកាត់ត្រាតាមថ្លៃដើម ដែលនៅសល់ដោយ
ដកចេញចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់
គ្រងរៀងរាល់ខែ ។ លក្ខខណ្ឌទាំងឡាយ ដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់
គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធនៃ

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ឥណទាន និងបុរេប្រទាន (ត)

ការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់ អតិថិជនស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យា ។

(ង) សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងឥណទាន និងបុរេប្រទាន ត្រូវបានចាត់ចំណាត់ថ្នាក់ ដោយយោងទៅតាមសមត្ថភាព នៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម ។ សមត្ថភាពនៃការទូទាត់សងនេះត្រូវបានវាយតម្លៃ ដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់ សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារ ដែលប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិតដូចខាង ក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ – 89 ថ្ងៃ
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ – 179 ថ្ងៃ
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ – 359 ថ្ងៃ
ឥណទានបាត់បង់	លើសពី 360 ថ្ងៃ

សំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាម ចំណាត់ថ្នាក់ដែលបានចាត់ថ្នាក់ ។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថាបំណុលបាត់ បង់កើតមានឡើងច្រើនជាងតម្រូវការអប្បបរមានោះ សំវិធានធនបន្ថែមនឹងត្រូវបានគេធ្វើឡើង ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់និងជាប់សង្ស័យ (ត)

ចំណាត់ថ្នាក់	សំវិធានធនអប្បបរមា
បំណុលធម្មតា/ស្តង់ដារ	1%
បំណុលឃ្លាំមើល	3%
បំណុលក្រោមស្តង់ដារ	20%
បំណុលជាប់សង្ស័យ	50%
បំណុលបាត់បង់	100%

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានកំណត់នៅធនាគារ នៅក្នុងករណីដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជាឥណទានបាត់បង់ ទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។

សំវិធានធនចំពោះឥណទាន ដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញដាច់ដោយឡែករួមជាមួយនឹងសំវិធានធនសុទ្ធរបស់ឥណទានអាក្រក់និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

ឥណទានដែលមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ត្រូវបានកាត់ចេញ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ ។

(ច) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ឆ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់	ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា
ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ	និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា
និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា	របស់ធនាគារ
និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។	

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលបានរំពឹងថានឹងទទួលបាន ។

(ឈ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមាន កុំព្យូទ័រសូហ្វវែរ ដែលត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ ទ្រព្យសកម្មអរូបិយ ត្រូវបានដករំលស់ដោយប្រើវិធីសាស្ត្ររំលស់ថយចុះជាលំដាប់ក្នុងអត្រា 20% ក្នុងមួយឆ្នាំ ។ ប្រសិនបើមានការគូសបញ្ជាក់ណាមួយឱ្យដឹងថា មានការផ្លាស់ប្តូរជាសារវន្តនូវអត្រារំលស់ អាយុកាលប្រើប្រាស់ ឬតម្លៃនៅសល់របស់ ទ្រព្យសកម្មអរូបិយ រំលស់លើទ្រព្យសកម្មអរូបិយទាំងនោះ ត្រូវកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី ។

(ញ) ទ្រព្យ និងបរិក្ខារ

- (i) ទ្រព្យ និងបរិក្ខារ បានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរ ប្រសិនបើមាន ។ ដីត្រូវបានកត់ត្រាតាមតម្លៃដើម។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខាររួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា របស់ទ្រព្យ និងបរិក្ខារ ។
- (ii) ដីមិនត្រូវបានធ្វើរំលស់ទេ។ អគារ និងការជួសជុលកែលំអ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយ ផ្អែកលើមូលដ្ឋានដោយផ្អែកលើមូលដ្ឋានរំលស់ថេរ។ ទ្រព្យ និងបរិក្ខារផ្សេងៗទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយ ផ្អែកលើមូលដ្ឋានរំលស់ថយចុះដោយប្រើប្រាស់តម្លៃយោងនៃទ្រព្យនិងបរិក្ខារនីមួយៗនៅដើមការិយបរិច្ឆេទតាមអត្រាដូចខាងក្រោម៖

អគារ	5.00%	រំលស់ថេរ
ការជួសជុលកែលំអ	10.00%	រំលស់ថយចុះ
យានយន្ត	12.50%	រំលស់ថយចុះ
សម្ភារកុំព្យូទ័រ	25.00%	រំលស់ថយចុះ
គ្រឿងបំពាក់ និងគ្រឿងសង្ហារឹម	12.50%	រំលស់ថយចុះ

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ) ទ្រព្យ និងបរិក្ខារ (ត)

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនៅពេលដែល ទ្រព្យសកម្មនេះមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែល បានកើតឡើង ។
- (iv) ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះហើយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬលុបបំបាត់ចោល ។

(ដ) ឱនភាពនៃតម្លៃទ្រព្យសកម្ម

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការិយបរិច្ឆេទនៃការធ្វើរបាយការណ៍ដើម្បីកំណត់ថា តើមានភស្តុតាងណាមួយដែលបង្ហាញថា ឱនភាពអាចកើតមានឡើង ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវចាត់ទុកថាមានឱនភាពក្នុងករណីដែលអាចបង្ហាញថា មានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលអវិជ្ជមានទៅលើចលនាទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ ។

ករណីនេះមិនត្រូវបានប្រើប្រាស់សម្រាប់ឥណទាន និងបុរេប្រទានដែលត្រូវបានបង្ហាញនៅក្នុងគោលនយោបាយ គណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ 3 (ឃ) និង (ង) ។

រាល់ទ្រព្យសកម្មសំខាន់ៗ ត្រូវបានត្រួតពិនិត្យទៅលើឱនភាពនៃតម្លៃតាមទ្រព្យសកម្មនីមួយៗ ។

ទ្រព្យសកម្មដែលនៅសល់ត្រូវបានវាយតម្លៃជាមូលដ្ឋានសម្រាប់ទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញវិញប្រសិនបើការដកចេញអាចពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ដែលកើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់ពីឱនភាព ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកំណត់ថា តើមានកត្តាដែលនាំឱ្យមានឱនភាពឬទេ ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើង ការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់គឺផ្អែកលើតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយលក់ចេញ ។ ក្នុងការវាយតម្លៃលើតម្លៃប្រើប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្នដោយប្រើប្រាស់អត្រាការប្រាក់មុនដកពន្ធ ដែលឆ្លុះបញ្ចាំងតម្លៃទីផ្សារផ្នែកលើតម្លៃនៃពេលវេលា និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាទៅក្រុមតូចៗនៃទ្រព្យសកម្មដែលអាចបង្កើតសាច់ប្រាក់ពីការបន្តប្រើប្រាស់ ដែលមិនពឹងផ្អែកខ្លាំងលើលំហូរចូលនៃសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់ពីឱនភាពនៃតម្លៃត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ។

(ប) បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ខ) សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលធនាគារជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកិច្ចសន្យាដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពិពេលមុន និងអាចមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការបញ្ចុះតម្លៃចលនាសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្នតាមតម្លៃពេលវេលានៃប្រាក់កាស និងដោយសមស្របទៅនឹងហានិភ័យជាក់លាក់នៃបំណុល ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឈ) ភតិសន្យាប្រតិបត្តិការ

រាល់ការជួលដែលហានិភ័យ និងលាភការទាំងឡាយនៃអ្នកប្រើប្រាស់ស្ថិតនូវជាមួយនឹងម្ចាស់ទ្រព្យ ត្រូវបានគេហៅថាភតិសន្យាប្រតិបត្តិការ ។ ថ្លៃឈ្នួលដែលបានបង់លើភតិប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមវិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ទាយជួនលើភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលរហូតដល់កាតព្វកិច្ចត្រូវទូទាត់ដល់ពេលកំណត់ ។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់លើឥណទាន និងបុរេប្រទាន ដំណើរការ ត្រូវបានទទួលស្គាល់ដោយផ្អែកលើ មូលដ្ឋានបង្កើនរាល់ថ្ងៃ ។ នៅពេលដែលគណនី ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការប្រាក់នឹងត្រូវប្តូរទុកលុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបាន ផ្តល់ទៅឱ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលតែម្តងនៅពេលប្រតិបត្តិការកើតឡើង សំរាប់ឥណទានរយៈពេលខ្លីនិងទទួលស្គាល់ប្រចាំឆ្នាំផ្អែកតាមសមតុល្យនៅដើមការិយបរិច្ឆេទ នីមួយៗ សំរាប់ឥណទានរយៈពេលវែង។
- ឥណទានដែលបានពន្យារជូនអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលទៅតាមកាលកំណត់ នៃឥណទានដែលបានពន្យារនោះ ។
- កម្រៃសេវាកម្ម និងកម្រៃរត់ការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ ។

(ត) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញទៅលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធនោះទាក់ទងទៅនឹងសមាសធាតុដែលត្រូវ ទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន ក្នុងករណីនេះក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយ នៃមូលនិធិម្ចាស់ហ៊ុនផងដែរ ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) ពន្ធលើប្រាក់ចំណេញ (ត)

ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ គឺជាពន្ធដែលនឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅថ្ងៃតារាងតុល្យការជាមួយនឹងនិយ័តកម្មណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន ។ ។

ពន្ធពន្យារត្រូវបានកំណត់តាម វិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃដែលប្រើក្នុងគោលបំណងនៃការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារ ដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតុល្យការ ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម ។ ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន ។

(ថ) សម្ព័ន្ធហិរញ្ញវត្ថុ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើភាគីមួយមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការធ្វើសេចក្តីសម្រេចលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ។ ដូចគ្នានេះដែរប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលយ៉ាងខ្លាំង ។

សម្ព័ន្ធហិរញ្ញវត្ថុអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូលនូវរូបវន្តបុគ្គលណាម្នាក់នៃសមាជិកគ្រួសារ ដែលជិតស្និទ្ធិក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យរបស់សម្ព័ន្ធហិរញ្ញវត្ថុរួមបញ្ចូលផងដែរនូវរូបវន្តបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ធនាគារ ឬនៃសិទ្ធិបោះឆ្នោត ទោះកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬរូបវន្តបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រងឬការរៀបចំ និងការអនុវត្តន៍នូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 3,995 រៀល ។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបក ស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សាច់ប្រាក់ក្នុងដៃ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
ប្រាក់ - ដុល្លារអាមេរិក	1,001,659	4,001,628	283,180
ប្រាក់ - រៀល	15,935	63,660	40,961
	<u>1,017,594</u>	<u>4,065,288</u>	<u>324,141</u>

6. សមតុល្យនៅធនាគារនានា

		2013		2012
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
	ធនាគារ កាណាឌីយ៉ា ភីអិលស៊ី	1,095,936	4,378,264	559,835
	ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី	576,356	2,302,542	260,840
	ធនាគារ អេស៊ីលីដា ភីអិលស៊ី	200,842	802,364	260,160
	ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា	4,843	19,348	4,848
		<u>1,877,977</u>	<u>7,502,518</u>	<u>1,085,683</u>
សមតុល្យនៅធនាគារនានា ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖				
		2013		2012
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
(ក)	តាមកាលកំណត់៖			
	រយៈពេល 1 ខែ	1,877,977	7,502,518	996,759
	លើសពី 2 ទៅ 3 ខែ	-	-	88,924
		<u>1,877,977</u>	<u>7,502,518</u>	<u>1,085,683</u>
(ខ)	តាមរូបិយប័ណ្ណ៖			
	ប្រាក់រៀល	21,288	85,045	138,407
	ប្រាក់ដុល្លារអាមេរិក	1,856,689	7,417,473	947,276
		<u>1,877,977</u>	<u>7,502,518</u>	<u>1,085,683</u>
(គ)	តាមទំនាក់ទំនង៖			
	ភាគីមិនមែនសម្ព័ន្ធធ្វាតិ	1,877,977	7,502,518	1,085,683
		<u>1,877,977</u>	<u>7,502,518</u>	<u>1,085,683</u>
(ឃ)	តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)			
		2013		2012
	ប្រាក់បញ្ញើមានកាលកំណត់	-		2.00%

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

		2013		2012
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់បញ្ញើមានកាលកំណត់	(ក)	4,000,000	15,980,000	7,000,000
ប្រាក់បញ្ញើតាមតម្រូវការតម្កល់ នៅធនាគារជាតិនៃកម្ពុជា	(ខ)	2,554,226	10,204,133	1,553,748
		<u>6,554,226</u>	<u>26,184,133</u>	<u>8,553,748</u>
ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ:				
ប្រាក់តម្កល់ធានាលើដើមទុន	(គ)	1,025,594	4,097,248	1,025,594
ប្រាក់បញ្ញើតម្កល់របស់អតិថិជន	(ឃ)	155,006	619,249	155,006
		<u>1,180,600</u>	<u>4,716,497</u>	<u>1,180,600</u>
		<u>7,734,826</u>	<u>30,900,630</u>	<u>9,734,348</u>
(ក) ប្រាក់បញ្ញើមានកាលកំណត់ ទទួលបានការប្រាក់ចាប់ពី 0.08% - 0.10% (2012: 0.18% - 0.52%) ក្នុងមួយឆ្នាំ ។				
(ខ) ប្រាក់បញ្ញើតាមតម្រូវការតម្កល់នៅធនាគារជាតិនៃកម្ពុជា មិនទទួលបានការប្រាក់ទេ ។				
(គ) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើដើមទុន				
ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង 5% នៃដើមទុនចុះបញ្ជីរបស់ ធនាគារស្របតាមប្រកាសលេខ ធ7-00-05 ប្រ.ក ស្តីពីអាជ្ញាប័ណ្ណធនាគារឯកទេស ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ។ ប្រាក់បញ្ញើនេះត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជាជាប្រាក់ដុល្លារ អាមេរិក ហើយអាចដកមកវិញបាននៅពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ។ ក្នុងអំឡុងការិយបរិច្ឆេទធនាគារទទួលបានការប្រាក់ ដោយផ្អែកលើ 3/8 SIBOR (6 ខែ) ក្នុងអត្រាចន្លោះពី 0.11% ទៅ 0.12% ក្នុងមួយឆ្នាំ (2012: 0.20% ក្នុងមួយឆ្នាំ) ។				
(ឃ) ប្រាក់បញ្ញើតម្កល់របស់អតិថិជន				
ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួល ដោយផ្អែកទៅលើកម្រិតប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់បញ្ញើតម្កល់ តាមច្បាប់ត្រូវរក្សាទុក ស្របតាមប្រកាសលេខ ធ7-00-05ប្រក ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ស្តីពី ប្រាក់តម្កល់បម្រុងកាតព្វកិច្ចតាមអត្រា 5% លើប្រាក់បញ្ញើរបស់អតិថិជន ។ ប្រាក់តម្កល់បម្រុង កាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ ។				

8. ឥណទាន និងបុរេប្រទាន - សុទ្ធ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ឥណទានរយៈពេលវែង	39,410,177	157,443,657	35,847,127
ឥណទានរយៈពេលខ្លី	21,819,000	87,166,905	18,614,000
ឥណទានផ្តល់ដល់បុគ្គលិក	220,919	882,572	203,184
សរុបឥណទាន - ដុល	61,450,096	245,493,134	54,664,311
ការប្រាក់ត្រូវទទួលបាន- សុទ្ធ			
ការប្រាក់បង្គរត្រូវទទួលបាន	619,821	2,476,185	565,461
ការប្រាក់ល្បឿនទុក	(75,488)	(301,575)	(32,475)
	544,333	2,174,610	532,986
	61,994,429	247,667,744	55,197,297
សំវិធានធនសម្រាប់ឥណទាន និង បុរេប្រទាន អាក្រក់ និងជាប់សង្ស័យ	(2,355,832)	(9,411,549)	(1,123,800)
	59,638,597	238,256,195	54,073,497

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ មានដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
នាដើមការិយបរិច្ឆេទ	1,123,800	4,489,581	861,961
ការបន្ថែមក្នុងការិយបរិច្ឆេទ	1,232,032	4,921,968	809,080
ការប្រមូលមកវិញក្នុងការិយបរិច្ឆេទ	-	-	(547,413)
បំបែររូបិយប័ណ្ណប្រាក់មិនទទួលស្គាល់	-	-	172
នាចុងការិយបរិច្ឆេទ	2,355,832	9,411,549	1,123,800

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
3 ទៅ 6 ខែ	-	-	479,000
6 ទៅ 12 ខែ	21,585,000	86,232,075	24,988,622
1 ទៅ 3 ឆ្នាំ	10,653,292	42,559,902	2,249,896
3 ទៅ 5 ឆ្នាំ	19,473,739	77,797,587	12,884,788
លើសពី 5 ឆ្នាំ	9,738,065	38,903,570	14,062,005
	61,450,096	245,493,134	54,664,311

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
(ខ) តាមចំណាត់ថ្នាក់ឥណទាន:			
ឥណទានស្តង់ដារ			
មានវត្ថុបញ្ចាំ	43,903,356	175,393,907	18,818,227
មិនមានវត្ថុបញ្ចាំ	10,734,723	42,885,219	21,464,506
ឥណទានឃ្លាំមើល			
មានវត្ថុបញ្ចាំ	3,142,066	12,552,554	1,443,578
មិនមានវត្ថុបញ្ចាំ	-	-	6,854,000
ឥណទានក្រោមស្តង់ដារ			
មានវត្ថុបញ្ចាំ	1,530,951	6,116,149	70,000
មិនមានវត្ថុបញ្ចាំ	700,000	2,796,500	-
ឥណទានសង្ស័យ			
មានវត្ថុបញ្ចាំ	340,000	1,358,300	5,500,000
ឥណទានបាត់បង់			
មានវត្ថុបញ្ចាំ	729,000	2,912,355	229,000
មិនមានវត្ថុបញ្ចាំ	370,000	1,478,150	285,000
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>

ឥណទានស្តង់ដារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 រួមបញ្ចូលនូវឥណទាន និងបុរេប្រទានផ្តល់អោយអតិថិជនដែលមានសមតុល្យចំនួន 3,330,000 ដុល្លារអាមេរិក ផុតកំណត់សងរយៈពេលលើសពី 180 ថ្ងៃ និង 2,000,000 ដុល្លារអាមេរិក ផុតកំណត់សងរយៈពេលលើសពី 360 ថ្ងៃ ។ នៅថ្ងៃទី 31 ខែ មករា ឆ្នាំ 2014 ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីលើកលែងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានទាំងនោះ ។ ប៉ុន្តែ មកដល់ថ្ងៃចេញរបាយការណ៍នេះ មិនទាន់មានការឆ្លើយតបពីធនាគារជាតិនៃកម្ពុជានៅឡើយទេ ។ ហេតុដូច្នេះ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 ធនាគារពុំបានធ្វើសំវិធានធនសម្រាប់ឥណទាន និង បុរេប្រទានទាំងនោះទេ ។

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
(គ) តាមរូបិយប័ណ្ណ៖			
ដុល្លារអាមេរិក	60,902,124	243,303,985	54,145,424
ប្រាក់រៀល	547,972	2,189,149	518,887
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>
(ឃ) តាមនិវាសនដ្ឋាន៖			
និវាសនជន	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>
(ង) តាមទំនាក់ទំនង៖			
មិនមែនសម្ព័ន្ធព្យាបាល	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>
(ច) តាមអតិថិជន			
ក្រុមហ៊ុនសាជីវកម្ម	32,575,827	130,140,429	48,834,627
ឯកត្តជននិងឯកកម្មសិទ្ធិ	20,959,269	83,732,280	4,872,500
ផ្សេងៗ	7,915,000	31,620,425	957,184
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

	2013 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)		2012 ដុល្លារអាមេរិក
(ឆ) តាមគំរោងហិរញ្ញប្បទាន:			
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	32,515,000	129,897,425	28,520,000
ធនាគារអភិវឌ្ឍន៍ជនបទ	21,942,028	87,658,402	16,983,728
ធនាគារអភិវឌ្ឍន៍ចិន	6,000,000	23,970,000	8,000,000
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	817,066	3,264,178	903,578
មូលនិធិអន្តរជាតិសំរាប់កសិកម្ម និង ការអភិវឌ្ឍន៍ ("IFAD")	176,002	703,129	257,005
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>
(ជ) តាមវិស័យសេដ្ឋកិច្ច:			
វិស័យឯកជន	53,059,366	211,972,167	47,222,500
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជី	2,699,232	10,783,432	2,138,226
ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ សហគមន៍	2,683,515	10,720,643	2,443,821
សហគមន៍	1,370,000	5,473,150	1,024,000
ចំការកៅស៊ូជាលក្ខណៈគ្រួសារ	817,065	3,264,175	903,578
អង្គការក្រៅរដ្ឋាភិបាលបានចុះបញ្ជី	600,000	2,397,000	729,000
ឥណទានបុគ្គលិក	220,918	882,567	203,186
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
(ឈ) តាមហានិភ័យ:			
ហានិភ័យធំៗ	30,340,000	121,208,300	24,400,000
មិនមែនជាហានិភ័យធំៗ	31,110,096	124,284,834	30,264,311
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>

ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថា ជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន និងទាយជួទានដែលនៅសល់ ឬឥណទាន និងទាយជួទានដែលបានអនុម័ត ។

(ញ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

	2013	2012
ឥណទានរយៈពេលខ្លី	5.00% - 12.00%	6.00% - 12.00%
ឥណទានរយៈពេលវែង	5.00% - 12.00%	6.00% - 12.00%
ឥណទានបុគ្គលិក	7.00%	7.00%

9. ការវិនិយោគ

ការវិនិយោគនេះតំណាងឱ្យការវិនិយោគទៅក្នុង Credit Bureau Holding (Cambodia) Ltd (“CBH”) តាមរយៈសមាគមធនាគារនៃកម្ពុជា ។ CBH គឺជាម្ចាស់ភាគហ៊ុនមួយរបស់ Credit Bureau (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនមានដំណើរការនាំមុខគេខាងផ្នែកផ្តល់ព័ត៌មានឧបករណ៍វិភាគ និងផ្តល់សេវាវាយការណ៍ឥណទានជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ។

10. ទ្រព្យដែលរឹបអូសបាន

ទ្រព្យរឹបអូស ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលរឹបអូសពីអតិថិជន ដែលពុំមានលទ្ធភាពសងបំណុល ។ សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតាមប្រកាសលេខ ធ7-01-186 ទាមទារអោយទ្រព្យសម្បត្តិដែលរឹបអូសបានត្រូវលក់ចេញនៅក្នុងរយៈពេល12ខែបន្ទាប់ពីរឹបអូសបាន ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ

ធនាគារមិនទាន់បានលក់ចេញនៅទ្រព្យដែលរឹបអូសបានតាំងពីខែ តុលា ឆ្នាំ 2012 នៅឡើយទេ ហើយសំណើសម្រាប់ពន្យារពេលបន្ថែមដើម្បីកាន់កាប់ទ្រព្យរឹបអូសទាំងនេះទៅធនាគារជាតិមិនទាន់ត្រូវបានធ្វើនៅឡើយ ។

11. ទ្រព្យសកម្មផ្សេងៗ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់បញ្ញើធានា	7,335	29,303	7,801
បុរេប្រទានលើការជួល	3,973	15,872	6,250
បុរេប្រទានលើធានារ៉ាប់រង	254	1,015	284
ការប្រាក់ត្រូវទទួល	248	991	414
ផ្សេងៗ	2,389	9,544	165,210
	<u>14,199</u>	<u>56,725</u>	<u>179,959</u>

12. ទ្រព្យសកម្មអរូបិយ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
កម្មវិធីអភិវឌ្ឍន៍			
តម្លៃដើម			
នាថ្ងៃទី 1 ខែ មករា/ ថ្ងៃទី 31 ខែ ធ្នូ	102,410	409,128	102,410
ដក: លំដាប់បង់			
នាថ្ងៃទី 1 ខែ មករា	86,091	343,934	68,453
រំលស់ក្នុងការិយបរិច្ឆេទ	8,148	32,551	17,638
នាថ្ងៃទី 31 ខែ ធ្នូ	94,239	376,485	86,091
តម្លៃសោច			
នាថ្ងៃទី 31 ខែ ធ្នូ	8,171	32,643	16,319

13. ទ្រព្យនិងបរិក្ខារ

2013	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការជួសជុលកែលំអ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សម្ភារ កុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងបំពាក់ និងគ្រឿងសង្ហារឹម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គម្លើង								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013	241,500	150,653	12,308	516,869	155,667	111,198	1,188,195	4,746,840
ការទិញបន្ថែម	-	178,691	33,609	-	20,591	10,004	242,895	970,365
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	241,500	329,344	45,917	516,869	176,258	121,202	1,431,090	5,717,205
ដក: រំលស់បន្ត								
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013	-	67,384	12,026	281,095	130,069	88,479	579,053	2,313,317
រំលស់ក្នុងការិយបរិច្ឆេទ	-	11,254	2,291	59,289	21,984	7,733	102,551	409,691
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	-	78,638	14,317	340,384	152,053	96,212	681,604	2,723,008
តម្លៃសរុប								
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013	241,500	250,706	31,600	176,485	24,205	24,990	749,486	2,994,197

13. ទ្រព្យនិងបរិក្ខារ (ត)

2012	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការជួសជុលកែលំអ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សម្ភារ កុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងបំពាក់ និងគ្រឿងសង្ហារឹម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
តម្លៃដើម							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2012	241,500	150,653	12,308	390,969	132,842	107,999	1,036,271
ការទិញបន្ថែម	-	-	-	154,000	22,825	3,199	180,024
ការលក់ចេញ	-	-	-	(28,100)	-	-	(28,100)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	241,500	150,653	12,308	516,869	155,667	111,198	1,188,195
ដក: រំលស់បង្គុះ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2012	-	59,810	11,564	260,038	112,063	80,241	523,716
រំលស់ក្នុងការិយបរិច្ឆេទ	-	7,574	462	49,157	18,006	8,238	83,437
ការលក់ចេញ	-	-	-	(28,100)	-	-	(28,100)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	-	67,384	12,026	281,095	130,069	88,479	579,053
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2012	241,500	83,269	282	235,774	25,598	22,719	609,142

ធនាគារអភិវឌ្ឍន៍ជនបទ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣

14. ប្រាក់បញ្ញើរបស់អតិថិជន

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់បញ្ញើតាមតម្រូវការ	889,572	3,553,840	441,777
ប្រាក់បញ្ញើសន្សំ	239,279	955,920	193,726
ប្រាក់បញ្ញើមានកាលកំណត់	411,744	1,644,917	636,307
	1,540,595	6,154,677	1,271,810
ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖			
(ក) តាមកាលកំណត់:			
	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
រយៈពេល 1 ខែ			
ប្រាក់បញ្ញើចរន្ត	889,572	3,553,840	441,777
ប្រាក់បញ្ញើសន្សំ	239,279	955,920	193,726
ប្រាក់បញ្ញើមានកាលកំណត់	-	-	67,021
1 ទៅ 3 ខែ	258,790	1,033,866	268,367
4 ទៅ 6 ខែ	79,932	319,328	12,499
6 ខែ ឡើងទៅ	73,022	291,723	288,420
	1,540,595	6,154,677	1,271,810
(ខ) តាមប្រភេទអតិថិជន:			
អង្គភាពអាជីវកម្ម	939,971	3,755,184	437,811
ឯកត្តជន	600,624	2,399,493	833,999
	1,540,595	6,154,677	1,271,810

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
(គ) តាមនិវាសនដ្ឋាន:			
និវាសនជន	1,452,145	5,801,319	1,271,723
អនិវាសនជន	88,450	353,358	87
	<u>1,540,595</u>	<u>6,154,677</u>	<u>1,271,810</u>
(ឃ) តាមរូបិយប័ណ្ណ:			
ប្រាក់ដុល្លារអាមេរិក	1,500,104	5,992,915	1,239,542
ប្រាក់រៀល	40,491	161,762	32,268
	<u>1,540,595</u>	<u>6,154,677</u>	<u>1,271,810</u>
	2013		2012
(ង) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):			
ប្រាក់បញ្ញើសន្សំ	1.00 – 1.50%		1.00 – 1.50%
ប្រាក់បញ្ញើមានកាលកំណត់	3.00 – 6.00%		3.00 – 6.00%

15. ប្រាក់បញ្ញើរបស់ធនាគារនានា

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
គណនីចរន្ត	2,793	11,158	2,755
គណនីសន្សំ	46,015	183,830	45,619
	<u>48,808</u>	<u>194,988</u>	<u>48,374</u>

15. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារនានា ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
(ក) តាមកាលកំណត់:			
រយៈពេល 1 ខែ	48,808	194,988	48,374
(ខ) តាមរូបិយប័ណ្ណ:			
ប្រាក់ដុល្លារអាមេរិក	48,305	192,978	47,866
ប្រាក់រៀល	503	2,010	508
	48,808	194,988	48,374
(គ) តាមនិវាសនដ្ឋាន:			
និវាសនជន	48,808	194,988	48,374
(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):	2013	2012	
ប្រាក់បញ្ញើសន្សំ	1.00% - 1.50%	1.00% - 1.50%	

16. ប្រាក់កម្ចី

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ- មូលនិធិអភិវឌ្ឍន៍ និងទ្រទ្រង់វិស័យកសិកម្ម("ASDF")	33,310,000	133,073,450	29,095,000
ធនាគារអភិវឌ្ឍន៍ចិន	8,000,000	31,960,000	8,000,000
ធនាគារអភិវឌ្ឍន៍អាស៊ី	1,350,338	5,394,600	1,543,243
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	248,461	992,602	248,461
	<u>42,908,799</u>	<u>171,420,652</u>	<u>38,886,704</u>
ប្រាក់កម្ចីខាងលើ ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖			
(ក) តាមកាលកំណត់៖			
	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
រយៈពេល 1 ឆ្នាំ	192,904	770,651	-
1 ទៅ 3 ឆ្នាំ	578,712	2,311,955	600,000
3 ទៅ 5 ឆ្នាំ	578,722	2,311,994	800,000
5 ឆ្នាំ ឡើងទៅ	41,558,461	166,026,052	37,286,704
	<u>42,908,799</u>	<u>171,420,652</u>	<u>38,886,704</u>
(ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖			
	2013		2012
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ- មូលនិធិអភិវឌ្ឍន៍និងទ្រទ្រង់វិស័យកសិកម្ម("ASDF")	2.00% - 3.00%		3.00% - 4.00%
ធនាគារអភិវឌ្ឍន៍អាស៊ី	0.75% - 2.75%		0.75% - 2.75%
ធនាគារអភិវឌ្ឍន៍ចិន	5.21% - 5.45%		4.75% - 5.49%
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)	គ្មាន		គ្មាន

17. ចំណូលផ្សេងៗ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ការប្រាក់បង្គរត្រូវទូទាត់	1,161,419	4,639,869	1,053,255
មូលនិធិសន្តិសុខការងារ	210,961	842,789	169,417
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	20,925	83,596	14,980
ចំណូលពន្ធផ្សេងៗ	4,338	17,330	3,780
ចំណូលផ្សេងៗ	89,400	357,153	5,296
	<u>1,487,043</u>	<u>5,940,737</u>	<u>1,246,728</u>

18. ជើងទុន

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
បានបោះផ្សាយ និងបានបង់			
10,000 ភាគហ៊ុនដែលក្នុង 1 ហ៊ុន			
មានតម្លៃ 2,047.60 ដុល្លារអាមេរិក	<u>20,475,890</u>	<u>81,801,181</u>	<u>20,475,890</u>

ពុំមានការប្រែប្រួលទៅលើម្ចាស់ភាគហ៊ុន និងចំនួនភាគហ៊ុននៅក្នុងការិយបរិច្ឆេទនេះទេ ។

19. ឥណទានបន្ទាប់បន្សំ

	2013 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)		2012 ដុល្លារអាមេរិក
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)*	1,044,084	4,171,116	1,044,084
មូលនិធិអន្តរជាតិសម្រាប់កសិកម្ម និង ការអភិវឌ្ឍន៍ ("IFAD")**	260,916	1,042,359	391,374
	<u>1,305,000</u>	<u>5,213,475</u>	<u>1,435,458</u>

* សមតុល្យជំពាក់ទៅ (AFD) គឺមិនមានការធានា គ្មានការប្រាក់ និងមិនមានកាលកំណត់ត្រូវទូទាត់ឡើយ។

** សមតុល្យជំពាក់ទៅ (IFAD) គឺមិនមានការធានា មានការប្រាក់ 3% ក្នុងមួយឆ្នាំ និងត្រូវធ្វើការទូទាត់អោយទាំងស្រុង នៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2015។

20. ចំណូលពីការប្រាក់

	2013 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)		2012 ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន	4,080,748	16,302,588	3,533,589
សមតុល្យនៅធនាគារនានា	17,692	70,680	25,273
	<u>4,098,440</u>	<u>16,373,268</u>	<u>3,558,862</u>

21. ចំណាយលើការប្រាក់

	2013 ដុល្លារអាមេរិក ពាន់រៀល (កំណត់សំគាល់ 4)		2012 ដុល្លារអាមេរិក
ប្រាក់កម្ចី	1,139,502	4,552,311	1,101,202
ប្រាក់បញ្ញើរបស់អតិថិជន			
ប្រាក់បញ្ញើមានកាលកំណត់	17,932	71,638	21,199
ប្រាក់បញ្ញើសន្សំ	2,960	11,825	3,164
	<u>1,160,394</u>	<u>4,635,774</u>	<u>1,125,565</u>

22. ចំណូលមិនមែនពីការប្រាក់

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ចំណូលកម្រៃជើងសា	279,478	1,116,514	171,076
ចំណូលផ្សេងៗ	30,046	120,034	14,115
វិភាគទានទទួលបាន	-	-	122,910
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	-	4,099
	<u>309,524</u>	<u>1,236,548</u>	<u>312,200</u>

23. ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	499,623	1,995,994	442,444
បុព្វលាភ	101,273	404,585	111,240
អត្ថប្រយោជន៍និយោជិត	72,405	289,258	75,708
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល	56,603	226,129	51,456
ឯកសណ្ឋាន	16,500	65,918	17,923
ប្រាក់ថែមម៉ោង	-	-	342
	<u>746,404</u>	<u>2,981,884</u>	<u>699,113</u>

24. ចំណាយទូទៅ និងរដ្ឋបាល

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ចំណាយលើបេសកកម្ម			
ការធ្វើដំណើរនិងការស្នាក់នៅ	49,748	198,743	52,139
ចំណាយលើទឹក ភ្លើង	46,387	185,316	49,081
ចំណាយផ្នែកសុខុមាលភាពសង្គម	44,835	179,116	40,394
ចំណាយលើការផ្គត់ផ្គង់សម្ភារការិយាល័យ	37,166	148,478	24,394
ចំណាយលើប្រេងឥន្ធនៈ			
និងប្រតិបត្តិការយានយន្ត	16,908	67,547	17,377
វិភាគទាន និងអំណាយ	15,133	60,456	24,951
ចំណាយទូរគមនាគមន៍ និងបញ្ជី	12,459	49,774	28,325
ចំណាយលើទំនាក់ទំនងសាធារណៈ	13,571	54,216	10,809
ថ្លៃសមាជិកភាព	10,900	43,546	8,260
ថ្លៃបដិសណ្ឋារកិច្ច	10,204	40,765	6,703
ថ្លៃជំនាញវិជ្ជាជីវៈ	8,800	35,156	10,450
ការជួសជុល និងការថែទាំ	5,342	21,341	2,743
កម្រៃតុលាការ និងផ្នែកច្បាប់ផ្សេងៗ	5,201	20,778	15,000
ចំណាយលើការបណ្តុះបណ្តាល	4,178	16,691	2,209
សភាជាត់ទាត់ និងកម្រៃផ្សេងៗ	3,833	15,313	7,434
ពន្ធលើមធ្យោបាយដឹកជញ្ជូន	2,920	11,665	2,875
ចំណាយលើអាជ្ញាប័ណ្ណ	2,788	11,138	2,788
ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម	2,776	11,090	4,732
ចំណាយលើធានារ៉ាប់រង			
អគ្គិភ័យ និងមហន្តរាយ	2,086	8,334	2,490
ចំណាយលើការបោះពុម្ព និងការផ្សព្វផ្សាយ	1,027	4,103	1,043
(ចំណេញ)/ខាត ពីការប្តូររូបិយប័ណ្ណ			
ដែលបានទទួលស្គាល់	(5,036)	(20,119)	107,578
ចំណាយផ្សេងៗ	23,636	94,427	16,430
	<u>314,862</u>	<u>1,257,874</u>	<u>438,205</u>

25. ពន្ធលើប្រាក់ចំណេញ

(ក) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	161,229	644,110	194,047
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	199,303	796,215	193,782
ពន្ធលើប្រាក់ចំណេញដែលបានបង់	(226,983)	(906,797)	(226,600)
សមតុល្យនាចុងការិយបរិច្ឆេទ	133,549	533,528	161,229

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុបដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលត្រូវតាមច្បាប់ និងចំណាយពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	843,573	3,370,073	698,024
ពន្ធលើប្រាក់ចំណេញផ្អែកតាម			
អត្រាពន្ធជាផ្លូវការ 20%	168,715	674,016	139,605
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន	30,588	122,199	54,177
ពន្ធលើប្រាក់ចំណេញ	199,303	796,215	193,782

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធ ជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអជ្ញាធរពន្ធដារ ។

26. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ (កំណត់សំគាល់ 5)	1,017,594	4,065,288	324,141
សមតុល្យនៅធនាគារ(កំណត់សំគាល់ 6)	1,877,977	7,502,518	1,085,683
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (កំណត់សំគាល់ 7)	6,554,226	26,184,133	8,553,748
	<u>9,449,797</u>	<u>37,751,939</u>	<u>9,963,572</u>

27. ការសន្យា និងបង្គោល

(ក) ការប្រតិបត្តិការ

ក្នុងការធ្វើអាជីវកម្មធម្មតា ធនាគារធ្វើទាយដូចមានរៀបរាប់ និងកើតឡើងនូវយថាភាពមួយចំនួនតាមមធ្យោបាយជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន ។ ពុំមានការខាតបង់ជាសារវន្តដែលកើតឡើងពីប្រតិបត្តិការទាំងនោះទេ ដែលរួមមានដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
កាតព្វកិច្ចឥណទាន	<u>8,386,903</u>	<u>33,505,677</u>	<u>5,720,433</u>

(ខ) ការសន្យាភតិសន្យា

ធនាគារ បានជួលការិយាល័យនិងអគារក្នុងលក្ខណៈជាភតិសន្យាប្រតិបត្តិការដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ក្នុងរយៈពេល 1 ឆ្នាំ	11,500	45,943	33,000
ពី 2 ដល់ 3 ឆ្នាំ	-	-	11,500
	<u>11,500</u>	<u>45,943</u>	<u>44,500</u>

27. ការសន្យា និងយថាភាព (ត)

(គ) យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំជាងនៅប្រទេសដទៃទៀត ។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមាន បំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

28. សមតុល្យ និងប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្រាម

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
ប្រាក់បញ្ញើ:			
សមាជិកក្រុមអភិបាល	118,603	473,819	150,774
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ			
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល	56,603	226,129	51,456
ប្រាក់បៀវត្សរ៍ អ្នកគ្រប់គ្រង និង			
ប្រាក់បៀវត្សរ៍ខែទី13	372,484	1,488,074	315,301
ការជួលផ្ទះសម្រាប់អ្នកគ្រប់គ្រង	22,000	87,890	30,000

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សំគាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវធនធានរបស់ធនាគារ ។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធីបុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម ។

ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្មតាមរយៈបណ្តាអង្គភាពត្រួតពិនិត្យនិងគាំទ្រផ្សេងៗ ដែលមានឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឱ្យបានច្បាស់លាស់ ។ គោលការណ៍និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើន

ត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តន៍តាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានា អះអាងថាគោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ ។ ឧទាហរណ៍ អតិថិជន ឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាង ល្អ ។ គោលការណ៍ឥណទាន កត់ត្រានូវគោលការណ៍ប្រាក់កម្ចីទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii) ការប្រឈមនឹងហានិភ័យឥណទាន

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក
ខាតបង់	3,669,951	14,661,454	6,084,000
ហួសកាលកំណត់ និងមិនខាតបង់	3,142,066	12,552,554	8,297,578
មិនហួសកាលកំណត់ និងមិនខាតបង់	54,638,079	218,279,126	40,282,733
	<u>61,450,096</u>	<u>245,493,134</u>	<u>54,664,311</u>
ការប្រាក់ត្រូវទទួលបាន- សុទ្ធ			
ការប្រាក់បង្គរត្រូវទទួលបាន	619,821	2,476,185	565,461
ការប្រាក់ព្យួរទុក	(75,488)	(301,575)	(32,475)
	<u>544,333</u>	<u>2,174,610</u>	<u>532,986</u>
ឥណទាននិងបុរេប្រទានដុល និង			
ការប្រាក់ត្រូវទទួល	61,994,429	247,667,744	55,197,297
សំវិធានធនលើឥណទាន និងបុរេប្រទាន			
អាក្រក់ និងជាប់សង្ស័យ	(2,355,832)	(9,411,549)	(1,123,800)
	<u>59,638,597</u>	<u>238,256,195</u>	<u>54,073,497</u>

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន (ត)

(ii) ការប្រឈមនឹងហានិភ័យឥណទាន

ឥណទាន និងបុរេប្រទានខាតបង់

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាន និងបុរេប្រទាន ដែលធនាគារកំណត់ និងរំពឹងថាមិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាខ្ចីឥណទាន និងបុរេប្រទាន ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 90 ថ្ងៃ ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ ហើយក្នុងករណីដែលឥណទាន និងបុរេប្រទានត្រូវបានចាត់ថ្នាក់ជាឥណទានបាត់បង់ នោះទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។ គោលនយោបាយគណនេយ្យត្រូវបានបង្ហាញនៅកំណត់សំគាល់ 3 (ឃ) និង 3 (ង) ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា 3% (2012: 3%) ។

ឥណទានរៀបចំឡើងវិញ

ឥណទានដែលរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់វិញរបស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារនិងបច្ចុប្បន្នភាពនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថភាពជាក់ស្តែង និងប្រុងប្រយ័ត្ន ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន (ត)

(ii) ការប្រឈមនឹងហានិភ័យឥណទាន (ត)

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើមដោយមិនគិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ ។ ការចាត់ថ្នាក់នេះមិនត្រូវឱ្យផ្លាស់ប្តូរឡើយលុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវបានសងមកវិញក្នុងអំឡុងបីគ្រាសរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវតែលុបឥណទាន និងបុរេប្រទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថាឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតម្លៃនៃទ្រព្យបញ្ចាំ គឺផ្អែកតាមការវាយតម្លៃដោយអ្នកវាយតម្លៃខាងក្រៅ ។

តម្លៃប៉ាន់ស្មាននៃទ្រព្យបញ្ចាំ សម្រាប់ការធានានូវឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	2013		2012
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សំគាល់ 4)		
ឥណទាននិងបុរេប្រទានខាតបង់៖			
ដីធ្លី និងអគារ	10,573,618	42,241,604	4,229,865
ឥណទាននិងបុរេប្រទាន			
ហួសកាលកំណត់តែមិនខាតបង់៖			
ដីធ្លី និងអគារ	8,440,928	33,721,507	2,460,738

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន (ត)

(ii) ការប្រឈមនឹងហានិភ័យឥណទាន (ត)

ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំ តាមគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ហើយត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យដែលរឹបអូសបាន ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាននាការបរិច្ឆេទតារាងតុល្យការ ត្រូវបានបង្ហាញនៅ កំណត់សំគាល់ទី 8 លើរបាយការណ៍ហិរញ្ញវត្ថុ ។

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិត តម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗ គឺហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យ អត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រងដោយការកំណត់លើទីផ្សារ នូវស្ថានភាពដោះដូរជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផល លើស្ថានភាពការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ ។ ធនាគារ បានរក្សានូវគោលនយោបាយមួយ ដោយមិនបង្កឱ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេស ច្រើននោះទេ ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហគ្រប់ប្រភេទ ត្រូវបានត្រួតពិនិត្យជាមួយ នឹងតម្រូវការប្រតិបត្តិការកម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាព ខាតបង់ ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 សមតុល្យទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពី ដុល្លារអាមេរិកមិនមានចំនួនជាសារវន្តទេ ។ ដូចនេះការវិភាគហានិភ័យលើរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និង បំណុល ។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើ ចំណូលលើការបណ្តាក់ទុនតម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួល អត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួល អត្រាការប្រាក់ដែលខុសប្រក្រតី គឺត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាន នៃហានិភ័យ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារត្រូវបានបង្ហាញ ដូចខាងក្រោម៖

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនៅថ្ងៃតារាងតុល្យការនិងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ ត្រូវបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុនគេ ។

2013	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	1,017,594	1,017,594	
សមតុល្យនៅធនាគារនានា	-	-	-	-	-	-	1,877,977	1,877,977	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4,000,000	-	-	-	-	1,025,594	2,709,232	7,734,826	0.08%-0.12%
ឥណទាន និងបុរេប្រទាន - សុទ្ធ	-	-	21,585,000	10,653,292	19,473,739	9,738,065	-	61,450,096	5.00%-12.00%
សំវិធានធនសម្រាប់ឥណទាននិង បុរេប្រទានអាក្រក់និងជាប់សង្ស័យ	-	-	-	-	-	-	(2,355,832)	(2,355,832)	
ការវិនិយោគ	-	-	-	-	-	-	12,500	12,500	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	14,199	14,199	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	4,000,000	-	21,585,000	10,653,292	19,473,739	10,763,659	3,275,670	69,751,360	

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

2013	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ប្រសិទ្ធភាព %
បំណុល									
ប្រាក់បញ្ញើរបស់ អតិថិជន	239,279	258,790	152,954	-	-	-	889,572	1,540,595	1.00% - 6.00%
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ កម្ពុជា	46,015	-	-	-	-	-	2,793	48,808	1.00% - 1.50%
បំណុលផ្សេងៗ	-	-	192,904	578,712	578,722	41,310,000	248,461	42,908,799	0.75% - 5.45%
	-	-	-	-	-	-	1,487,043	1,487,043	
បំណុលហិរញ្ញវត្ថុសរុប	285,294	258,790	345,858	578,712	578,722	41,310,000	2,627,869	45,985,245	
សរុបគំណត់ការប្រាក់	3,714,706	(258,790)	21,239,142	10,074,580	18,895,017	(30,546,341)	647,801	23,766,115	

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនៅថ្ងៃតារាងតុល្យការនិងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុនគេ ។

ត្រូវបានកំណត់តម្លៃឡើងវិញ

2012	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	324,141	324,141	
សមតុល្យនៅធនាគារនានា	-	88,924	-	-	-	-	996,759	1,085,683	2.00%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7,000,000	-	-	-	-	1,025,594	1,708,754	9,734,348	0.09% - 3.00%
ឥណទាន និងបុរេប្រទាន - សុទ្ធ	-	-	25,467,622	2,249,896	12,884,788	14,062,005	-	54,664,311	6.00% - 9.00%
សំវិធានធនសម្រាប់ឥណទាននិង បុរេប្រទានអាក្រក់និងជាប់សង្ស័យ	-	-	-	-	-	-	(1,123,800)	(1,123,800)	
ការវិនិយោគ	-	-	-	-	-	-	12,500	12,500	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	179,959	179,959	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	7,000,000	88,924	25,467,622	2,249,896	12,884,788	15,087,599	2,098,313	64,877,142	

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

2012	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ ប្រសិទ្ធភាព %
បំណុល									
ប្រាក់បញ្ញើរបស់អតិថិជន	702,524	268,367	300,919	-	-	-	-	1,271,810	1.00% - 6.00%
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	48,374	-	-	-	-	-	-	48,374	1.00% - 6.00%
កម្ចី	-	-	-	600,000	800,000	37,238,243	248,461	38,886,704	0.46% - 5.45%
បំណុលផ្សេងៗ	-	-	-	-	-	169,417	1,077,311	1,246,728	
បំណុលហិរញ្ញវត្ថុសរុប	750,898	268,367	300,919	600,000	800,000	37,407,660	1,325,772	41,453,616	
សរុបគំណត់ការប្រាក់	6,249,102	(179,443)	25,166,703	1,649,896	12,084,788	(22,320,061)	772,541	23,423,526	

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញ័រចតម្លៃទីផ្សារសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃទីផ្សារដោយភាពលំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុ នាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់ នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំញ័រចលើលំហូរទឹកប្រាក់សំរាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នេះការវិភាគរំញ័រចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរទឹកប្រាក់ចូល និងលំហូរទឹកប្រាក់ចេញ ហើយភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍ តាមពេលកំណត់ ។ ការប្រែប្រួលនៃឥណទាននិងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឱ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដល់កាលកំណត់សង ។

តារាងខាងក្រោមនេះ ផ្តល់នូវការវិភាគមួយនៅលើបំណុលហិរញ្ញវត្ថុរបស់ធនាគារទាក់ទងនឹងការបែងចែកកាលកំណត់ ដោយផ្អែកលើរយៈពេលដែលនៅសល់សម្រាប់ការទូទាត់សង ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2013	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	1,128,851	258,790	152,954	-	-	-	-	1,540,595
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	48,808	-	-	-	-	-	-	48,808
កម្ចី	-	-	192,904	578,712	578,722	41,310,000	248,461	42,908,799
បំណុលផ្សេងៗ	4,338	4,400	1,182,344	-	-	-	295,961	1,487,043
បំណុលហិរញ្ញវត្ថុសរុប	<u>1,181,997</u>	<u>263,190</u>	<u>1,528,202</u>	<u>578,712</u>	<u>578,722</u>	<u>41,310,000</u>	<u>544,422</u>	<u>45,985,245</u>
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>6,909,770</u>	<u>-</u>	<u>21,585,000</u>	<u>10,653,292</u>	<u>19,473,739</u>	<u>10,763,659</u>	<u>463,200</u>	<u>69,848,660</u>
សរុបគំណត់សាច់ប្រាក់ងាយស្រួល	<u>5,727,773</u>	<u>(263,190)</u>	<u>20,056,798</u>	<u>10,074,580</u>	<u>18,895,017</u>	<u>(30,546,341)</u>	<u>(81,222)</u>	<u>23,863,415</u>

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2012	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 3 ឆ្នាំ ដុល្លារអាមេរិក	> 3 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុល								
ប្រាក់បញ្ញើរបស់ អតិថិជន	702,524	268,367	300,919	-	-	-	-	1,271,810
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	48,374	-	-	-	-	-	-	48,374
កម្ចី	-	-	-	1,400,000	-	37,486,704	-	38,886,704
បំណុលផ្សេងៗ	38,788	1,023,031	15,421	169,488	-	-	-	1,246,728
	<u>789,686</u>	<u>1,291,398</u>	<u>316,340</u>	<u>1,569,488</u>	<u>-</u>	<u>37,486,704</u>	<u>-</u>	<u>41,453,616</u>
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>10,662,466</u>	<u>6,250</u>	<u>26,581,227</u>	<u>15,134,684</u>	<u>-</u>	<u>14,062,005</u>	<u>77,101</u>	<u>66,523,733</u>
សរុបគំណត់សាច់ប្រាក់ងាយស្រួល	<u>9,872,780</u>	<u>(1,285,148)</u>	<u>26,264,887</u>	<u>13,565,196</u>	<u>-</u>	<u>(23,424,699)</u>	<u>77,101</u>	<u>25,070,117</u>

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវបទបញ្ញត្តិនានា និងតម្រូវការដើមទុនរបស់ធនាគារជាមួយ ។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាឱ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

30. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្តលើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។

តម្លៃសមស្របត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

អាគារលេខ ៩-១៣ ផ្លូវលេខ៧ សង្កាត់ចតុមុខ
ប្រអប់សំបុត្រ ១៤១០ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ ៨៥៥ ២៣ ២២០ ៨១០ / ៨១១
ទូរសារ ៨៥៥ ២៣ ២២៤ ៦២៨
អ៊ីម៉ែល rdb@online.com.kh
គេហទំព័រ www.rdb.com.kh